



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ប្រែប្រួល ប្រយោជន៍ អិលស៊ី

របាយការណ៍ប្រចាំឆ្នាំ

២០១៦

		Page
១	ចក្ខុវិស័យ និងបេសកកម្ម	១
២	សាររបស់អគ្គនាយក	២
៣	ផលិតផលរបស់ក្រុមហ៊ុន	៤
៤	សកម្មភាពបុគ្គលិកក្នុងឆ្នាំ២០១៦	៥
៥	តាគទុនិក	៧
៦	ក្រុមប្រឹក្សាភិបាល	៨
៧	គណៈកម្មាធិការប្រតិបត្តិ	៩
៨	របាយការណ៍សម្ព័ន្ធក្រុមហ៊ុន	១១
៩	អភិបាលកិច្ច	១២
១០	សមិទ្ធផលសម្រេចបានក្នុងឆ្នាំ	១៣
១១	របាយការណ៍ក្រុមប្រឹក្សាភិបាល	១៥
១២	សេចក្តីពាយការណ៍របស់សវនករឯករាជ្យ	១៩
១៣	តារាងតុល្យការ	២៣
១៤	របាយការណ៍លទ្ធផល	២៤
១៥	របាយការណ៍បម្រែបម្រួលមូលធន	២៥
១៦	របាយការណ៍លំហូរសាច់ប្រាក់	២៦
១៧	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	២៨

ចក្ខុវិស័យ និងបេសកកម្ម

VISION

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
នឹងចូលរួមចំណែកនៃសង្គមកម្ពុជា ក្នុងការផ្តល់
ការងារ និងអនាគតដ៏ឆ្លាតវៃដល់និស្សិត និង
អតិថិជនរបស់ខ្លួន តាមការផ្តល់សេវាហិរញ្ញវត្ថុ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ
ហ្វាយនែន ភីអិលស៊ី បានកំណត់
រួចជាស្រេចនូវគោលដៅ ដើម្បី
ក្លាយជាក្រុមហ៊ុនឈានមុខ ក្នុង
ការផ្តល់សេវាកម្មហិរញ្ញវត្ថុ ហើយ
ជាពិសេស នឹងនាំមកនូវប្រតិបត្តិ
ការនៃសេវាល្អឥតខ្ចោះ ជូន
អតិថិជនគ្រប់រូប។

MISSION



សាររបស់អគ្គនាយក

លោក លីម សុផាតិ អគ្គនាយក

តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៉ូ ភីអិលស៊ី ដែលមានឈ្មោះថា "ប៉ែមប៉ូ " ខ្ញុំមានកិត្តិយស សូមស្វាគមន៍លោកអ្នកម្តងទៀតនិងសុំបង្ហាញជូននូវសមិទ្ធផល នានាដែលធ្វើបាន និងរបាយការណ៍ប្រចាំឆ្នាំ ២០១៦។

គោលបំណងយុទ្ធសាស្ត្ររបស់យើងគឺ ចង់ឲ្យមានការគ្រប់គ្រងឈានមុខគេ នូវសមត្ថភាពនៃការវិនិយោគដ៏ រឹងមាំក្នុងវិស័យហិរញ្ញវត្ថុ។ យើងផ្ដោតទៅលើគោលដៅយុទ្ធសាស្ត្រមួយចំនួនដូចជា៖ ធ្វើឱ្យមានកំណើន ប្រាក់ចំណេញ កាត់បន្ថយការចំណាយ និង បង្កើតអានុភាពប្រតិបត្តិ ពង្រឹងដើមទុន ពង្រឹងសមត្ថភាពត្រួត ពិនិត្យ និងការអនុវត្តតាមបរិស្ថាន។ យើងបានធ្វើឱ្យមានដំណើរការយ៉ាងល្អលើផ្នែកទាំងនេះរួចមកហើយ។ ដើម្បីបង្ហាញពីទស្សនៈនឹងព័ត៌មានទាំងអស់នេះឲ្យបានច្បាស់លាស់អំពីកន្លែងរបស់យើង អ្វីដែលយើងជឿ ជាក់ថាពិតជាសំខាន់ និងអ្វីដែលយើងគិតថាវាមានន័យសម្រាប់អាជីវកម្មរបស់យើង។ មិនថាអ្នកជាអតិថិជន ម្ចាស់ហ៊ុន បុគ្គលិក រដ្ឋាភិបាល ឬភាគីពាក់ព័ន្ធនៅក្នុងសហគមន៍នោះទេយើងចង់ឱ្យអ្នកយល់ពីយុទ្ធសាស្ត្រ របស់ស្ថាប័ន ផែនការសកម្មភាពដែលគាំទ្រយុទ្ធសាស្ត្រនោះ និងភាពពាក់ព័ន្ធចំពោះបញ្ហាដែលយើងយល់ដឹង ចំពោះអ្នក។

ការអនុវត្តនេះត្រូវបានជម្រុញដោយវិស័យយុទ្ធសាស្ត្ររីកចម្រើន ហើយត្រូវបានចាត់ទុកជាអាទិភាពយុទ្ធ សាស្ត្រច្បាស់លាស់។ ប៉ែមប៉ូ បានបន្តអនុវត្តយុទ្ធសាស្ត្រនេះ ដើម្បីលើកកម្ពស់ដល់អតិថិជន ដោយជម្រុញនូវ តម្លៃអាជីវកម្មស្នូល និងបង្កើតផ្លូវឆ្ពោះទៅកាន់ការរីកចម្រើននាពេលអនាគត។ ចំពោះការប្រកួតប្រជែងនៅ ទីផ្សារ យើងនៅតែបន្ត ដើម្បីឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា។ យើងនៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ ប្រសើរឡើងនូវសេវាកម្ម ដែលយើងបានផ្តល់ជូនអតិថិជនរបស់យើងកន្លងមក។ រយៈពេល 12 ខែ កន្លងមក

បើមិច្ច បានឆ្លើយតបនូវចម្លើយយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជាយើង មានន័យថាយើងបង្កើតនូវចក្ខុវិស័យ ច្បាស់លាស់មួយ ក្នុងការទទួលខុសត្រូវដ៏ធំ ដើម្បីកំណត់ឲ្យបាននូវការបម្រើអតិថិជន។

ដោយសារតែវិស័យមីក្រូហិរញ្ញវត្ថុមានដំណើរការក្នុងភាពច្របូកច្របល់ ចាប់តាំងពីចុងឆ្នាំ 2016 មក បើមិច្ច បានពន្យារពេលពង្រីកផែនការណ៍។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនរបស់យើងនៅតែមានអាទិភាពខ្ពស់ បំផុត ហើយយើងនូវតែបន្តការធ្វើទាក់ទងជាមួយអតិថិជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ យើងផ្តល់ជូន អតិថិជននូវតម្លៃនិងទំនុកចិត្តឱ្យកាន់តែល្អឡើងទៅតាមរយៈផលិតផលរបស់យើង ក៏ដូចជាផ្តល់ជូននូវបទ ពិសោធន៍សេវាកម្មឱ្យកាន់តែប្រសើរឡើង សម្រាប់អាជីវកម្មនិងអតិថិជនរបស់យើងទាំងអស់។

អាទិភាពរបស់អតិថិជន គឺជាការយកចិត្តទុកដាក់ចម្បងរបស់យើង គ្មានអ្វីសំខាន់ជាងនេះទៀតទេចំពោះយើង យើងកសាងអាជីវកម្មរបស់យើងនូវអ្វីដែលយើងគិតថាសំខាន់ហើយល្អបំផុត ប៉ុន្តែមិនមែនដោយមិនគិតពី ផលប៉ះពាល់វានោះឡើយ ហើយនៅតែបន្តសកម្មភាពរបស់យើងឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យបានទទួល នូវការទុកចិត្តខ្ពស់, ព្រោះវាជាអ្វីដែលយើងបានធ្វើកន្លងមក។

បើមិច្ច និងរក្សានូវសន្យាថានឹងធ្វើអ្វីជូនដល់អតិថិជនរបស់យើង និងជាការសន្យាដល់ម្ចាស់ភាគហ៊ុនទាំង អស់ នូវអ្វីដែលមានសារៈសំខាន់ និងជោគជ័យចំពោះពួកគេ។ យើងចង់ក្លាយជាក្រុមហ៊ុនដែលមានទំនាក់ ទំនងជាមួយអតិថិជនដ៏យូរអង្វែង ហើយក៏ចង់បាននូវភាពស្មោះត្រង់ដែលអតិថិជនផ្តល់មកយើងវិញដែរ ។

សូមជូនពរឱ្យបានជោគជ័យ ក្នុងការបំពេញនូវក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ នាយកការិយាល័យ និងបុគ្គលិកដែលបានគាំទ្រ បើមិច្ច ធ្វើ ឱ្យមានប្រវត្តិល្អបំផុត ដោយចាប់ផ្តើមពីចំណុចនៃកិច្ចប្រតិបត្តិការរបស់យើង។



លីម សុថា

អគ្គនាយក

បើមិច្ច ហ្វាយនែន ភីអិលស៊ី

ផលិតផលរបស់ប្រើប្រាស់

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន



ឥណទានសម្រាប់ការលក់



ឥណទាន
សម្រាប់ទិញម៉ូតូ

សកម្មភាពបុគ្គលិកក្នុងឆ្នាំ២០១៦





ដំណើរកំសាន្តទៅរមណីយដ្ឋានកោះស្ដេច ឆ្នាំ ២០១៦

សកម្មភាពលេងល្បែង
កំសាន្ត នៅរមណីយដ្ឋាន
ឆ្នេរតារាសាគរ



សិក្ខាសាលាបញ្ចប់
ឆ្នាំ ២០១៦

ភាគទុនិក

រចនាសម្ព័ន្ធមូលធនភាគហ៊ុន និងព័ត៌មានលំអិតស្តីពីការអនុញ្ញាត និងចុះបញ្ជីមានដូចខាងក្រោម៖

	ឆ្នាំ២០១៦			ឆ្នាំ២០១៥		
	ចំនួនហ៊ុន	ហ៊ុនគិតជា ប្រាក់ដុល្លារ	ភាគ រយ	ចំនួនហ៊ុន	ហ៊ុនគិតជា ប្រាក់ដុល្លារ	ភាគរយ
Laksmi Prime Investment Co., Ltd	៥,០០០	៥០០,០០០	៥០	៥,០០០	៥០០,០០០	៥០
Hikari Power Hong Kong Ltd	៥,០០០	៥០០,០០០	៥០	៥,០០០	៥០០,០០០	៥០
សរុប	១០,០០០	១,០០០,០០០	១០០	១០,០០០	១,០០០,០០០	១០០



ក្រុមប្រឹក្សាភិបាល



គណៈកម្មាធិការប្រតិបត្តិ

លោក លឹម សុជាតិ អគ្គនាយក



លោក លឹម សុជាតិ ជាអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ បច្ចុប្បន្ននេះលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុនមួយចំនួនទៀត។ ក្រៅពីការដឹកនាំក្រុមហ៊ុនជាច្រើននោះ លោក លឹម សុជាតិ តែងតែចំណាយពេលវេលាដែលនៅសល់របស់លោក ដើម្បីចូលរួមចំណែកក្នុងការងារសង្គម មានជាអាទិ៍ ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) អនុប្រធាន (Vice President) នៃសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹបអ្នកវិនិយោគកម្ពុជា (Cambodia Investors Club-“CIC”) ។ លោក លឹម សុជាតិ ធ្លាប់ជាអគ្គនាយករបស់ក្រុមហ៊ុន PCG& Partners ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ។ ហើយនាពេលនោះផងដែរ លោកក៏ជាដៃគូគ្រប់គ្រង (Managing Partner) របស់ក្រុមហ៊ុន NAS Co.,Ltd. ។ មុននឹងចូលរួមជាមួយក្រុមហ៊ុន PCG & Partners និង NAS Co.,Ltd លោកបានចំណាយពេលជាង១០ឆ្នាំ ជាជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Morision Kak & Associates ដែលជាសមាជិក នៃ Morision International ។ លោកធ្លាប់ធ្វើការងារជា អ្នកត្រួតពិនិត្យ និងតាមដានផ្នែកហិរញ្ញវត្ថុ (Financial Controller) នៅក្រុមហ៊ុន Leopard Capital (Cambodia) Ltd រយៈពេលជាង២ឆ្នាំ ។ លោក លឹម សុជាតិ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ លើសពីនេះ លោកបានទទួលនូវសញ្ញាប័ត្រ CPA Qualification ពី CPA Australia Ltd និង ACCA Qualification ពី The Association of Chartered Accountants ពីចក្រភពអង់គ្លេស ។

លោក កែវ សុខា នាយកប្រតិបត្តិហិរញ្ញវត្ថុ



លោក សុខា មានកំណើតពីខេត្តស្វាយរៀង។ លោកបានចូលរួមការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជា នាយកប្រតិបត្តិហិរញ្ញវត្ថុ ចាប់ពីខែសីហា ឆ្នាំ២០១៦ រហូតមក។ សុខា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៨ ថ្នាក់បរិញ្ញាប័ត្រសេដ្ឋកិច្ច ជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៣ និងសញ្ញាប័ត្រឯកទេសគណនេយ្យ ក្នុងឆ្នាំ២០០០ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សុខា មានបទពិសោធន៍ច្រើនជាង ១៣ឆ្នាំ ក្នុងវិស័យធនាគារដែលពាក់ព័ន្ធទៅនឹង ការងារគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការថវិការ។ លោកធ្លាប់ជា ជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុអន្តរជាតិ ប្រធានផ្នែករៀបចំនិងត្រួតពិនិត្យផែនការថវិការ ប្រធានគណនេយ្យករសាខា និងគណនេយ្យករ នៅធនាគារអេស៊ីលីដា ភីអិលស៊ី តាំងពីឆ្នាំ២០០៣។ សុខា បានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលពាក់ព័ន្ធនឹងការងារគណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ស្តង់ដារគណនេយ្យកម្ពុជា (CAS) និងស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។

លោក ផេង ច័ន្ទសារីម នាយកប្រតិបត្តិរដ្ឋបាល និង ធនធានមនុស្ស



លោក សារីម មានតួនាទីជាប្រធានផ្នែកប្រតិបត្តិការនៃ CCS Business Group ក្នុងឆ្នាំ ២០១៤-២០១៦ នៃផ្នែកសណ្ឋាគារ និង ចែកចាយបន្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០០៧-២០១១ ជានាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍ផលិតផល និង បណ្តុះបណ្តាលនៃក្រុមហ៊ុន Nautisco Seafood Manufacturing LTD។ មុននឹងធ្វើការនៅ Nautisco លោកសារីម មានបទពិសោធន៍រយៈ ១២ឆ្នាំនៅក្រុមហ៊ុន Multi-Billion Dollars Public Listed International Telecom Corporations នៃប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ក្នុងអំឡុងឆ្នាំ ១៩៩៥-២០០៧ លោកធ្វើការនៅក្រុមហ៊ុន Newbridge Networks Corporation និង Alcatel-Lucent Technology Corporation មានតួនាទីអ្នកគ្រប់គ្រង ដូចជា QAA (Quality Assurance Auditor, System Automating Testing)។ លោកសារីម មានតួនាទីជា Programmer Analysis នៅ CIDA (Canadian International Development Agency) នៅប្រទេសកាណាដាក្នុងឆ្នាំ១៩៩២-១៩៩៤ ។ នៅឆ្នាំ ១៩៨០-១៩៨៤ លោកក៏មានតួនាទីជានាយកការិយាល័យនៅក្នុង UNHCR (United Nations High Commissioner for Refugees) នៅប្រទេសថៃ។ សារីម បញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យនៃប្រទេសកាណាដា និងសញ្ញាប័ត្រ គណនេយ្យ និង វិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែក រៀបចំកម្មវិធី និង វិភាគទិន្នន័យ។ សារីម បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ជានាយកប្រតិបត្តិរដ្ឋបាល និងធនធានមនុស្សនៅខែ កក្កដា ឆ្នាំ 2016 ។



លោក ជួន ចាន់ដារ៉ា នាយកប្រតិបត្តិប្រតិបត្តិការ

បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជា នាយកសាខា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ ដោយបទពិសោធន៍ និងការងារល្អលោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិប្រតិបត្តិការ នៅខែសីហា ឆ្នាំ២០១៦។ ជាមួយនឹងបទពិសោធន៍ច្រើនជាង ១២ឆ្នាំ លោកធ្លាប់បម្រើការងារក្នុងវិស័យហិរញ្ញវត្ថុនៃស្ថាប័ននានាមួយចំនួន ក្នុងតួនាទីជាមន្ត្រីឥណទាន ប្រធានមន្ត្រីឥណទាន ប្រធានប៉ុស្តិ៍សេវា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារភូមិ និងជានាយកសាខា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ៍។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានបញ្ចប់វគ្គសិក្សាជាច្រើនទៀត ដូចជា ភាសាអង់គ្លេស ព័ត៌មានវិទ្យា រដ្ឋបាល ការគ្រប់គ្រងឥណទាន និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។



លោក អឿន ស៊ីឡែន នាយកការិយាល័យសវនកម្មផ្ទៃក្នុង

លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជានាយកការិយាល័យសវនកម្មផ្ទៃក្នុង នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ។ លោកមានបទពិសោធន៍ការងារជាមួយនឹងធនាគារ អេស៊ីប៊ីជា ភីអិលស៊ី អស់រយៈពេលជាង ១៣ឆ្នាំ ដោយក្នុងនោះលោកបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើនរួមមាន ផ្នែកគណនេយ្យ គ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង ។ លោកបានបញ្ចប់ថ្នាក់ជំនាញគណនេយ្យ ថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងសហគ្រាស និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលទាក់ទងទៅនឹង ការងារគណនេយ្យ រដ្ឋបាល ច្បាប់ ទីផ្សារ គ្រប់គ្រង ឥណទាន ព័ត៌មានវិទ្យា ភាសាអង់គ្លេស និងជាគ្រូបង្វឹកហ្នឹង ។



លោក សាង ហុងម៉ូវ នាយកការិយាល័យអភិវឌ្ឍន៍ផលិតផល


លោក សាង ហុងម៉ូវ កើតក្នុងឆ្នាំ១៩៨១ នៅខេត្តកំពង់ចាម លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យវៀតប្រាយ (BBU) ក្នុងឆ្នាំ២០០៩ និងថ្នាក់បរិញ្ញាបត្រ (BBA) ផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំ២០០៣ ។ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកបានចូលបម្រើការងារនៅ ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី ក្នុងឆ្នាំ២០០៧។ ជាមួយបទពិសោធន៍ជាង ៩ឆ្នាំ ក្នុងតួនាទីជា ភ្នាក់ងារឥណទាន ប្រធានភ្នាក់ងារឥណទាន និង បុគ្គលិកហិរញ្ញប្បទានពាណិជ្ជកម្ម ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅខែមករា ឆ្នាំ២០១៧ ក្នុងតួនាទីជានាយកការិយាល័យ អភិវឌ្ឍន៍ផលិតផល ។



កញ្ញា នាង រំណួលីដា មន្ត្រីគណនិបាល និងលេខាធិការក្រុមហ៊ុន

កញ្ញា នាង រំណួលីដា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ជាមន្ត្រីគណនិបាល និងលេខាធិការក្រុមហ៊ុន តាំងពីឆ្នាំ ២០១៥ ។ រំណួលីដា មានបទពិសោធន៍ជាង ៤ឆ្នាំ ពាក់ព័ន្ធនឹង ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងសាច់ប្រាក់ និងរដ្ឋបាល ក្នុងកំឡុងពេលដែល កញ្ញាបានបម្រើការងារនៅក្រុមហ៊ុន លក្ស័យ ប្រាមយ័ អ៊ិនវេសមិន ។ រំណួលីដា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។


រចនាសម្ព័ន្ធក្រុមហ៊ុន



អភិបាលកិច្ច

អំពីនិយោជិត

បុគ្គលិកទាំងអស់ របស់ ប៊ែមប៊ូ ហ្វាយនែន ភីអិល ស៊ី ត្រូវបានជ្រើសរើសពេញដោយជំនាញច្បាស់ លាស់ ដើម្បីបំពេញមុខងារតាមតួនាទី និង ប្រតិបត្តិតាម ផែនការសកម្មភាព របស់គ្រឹះស្ថាន។ នៅក្នុងឆ្នាំ ២០១៥ គ្រឹះស្ថានមានបុគ្គលិកត្រឹមតែ ២០នាក់ ។ ដោយឡែកនៅក្នុងឆ្នាំ ២០១៦ ចំនួនបុគ្គលិកបានកើន ឡើងដល់ ៨០នាក់ ។ ការជ្រើសរើស តំឡើងតួនាទី ត្រូវបានអនុវត្តតាមគោលការណ៍និងនីតិវិធីនៃការ គ្រប់គ្រងធនធានមនុស្ស របស់គ្រឹះស្ថាន។



ការបណ្តុះបណ្តាលនិយោជិត

ប៊ែមប៊ូ ហ្វាយនែន បានផ្តល់ឱកាសដល់បុគ្គលិកដើម្បី អភិវឌ្ឍន៍សមត្ថភាពជំនាញ សម្រាប់បំពេញការងារក្នុង តួនាទី និងតាមភាពរីកចំរើននៃគ្រឹះស្ថាន។ ការណ៍នេះ មិនត្រឹមតែ អភិវឌ្ឍជំនាញតែម្យ៉ាងទេ ប៉ុន្តែថែមទាំង អភិវឌ្ឍនូវអ្វីដែលគ្រឹះស្ថានចង់បានផងដែរ ។

បុគ្គលិក គឺជាទ្រព្យរបស់ក្រុមហ៊ុនដ៏ល្អប្រសើរ។ យ៉ាង ណាមិញ ក្នុងអំឡុងពេល 2 ឆ្នាំកន្លងមក យើងបានជួយ និស្សិតក្រីក្រជាច្រើន ដើម្បីក្លាយជាផ្នែកមួយនៃភាព ជោគជ័យរបស់យើង ខណៈពេលដែលពួកគេកំពុងរៀន ផង និងអាចមានអនុវត្តធ្វើការងារផង ក្នុងពេលតែមួយ នៅក្នុងគ្រឹះស្ថានប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ។

ការណ៍នេះក៏ដោយសារ ភាពជឿទុកចិត្តរបស់យើង ត្រូវ បានប្រគល់ភារកិច្ចជូនពួកគាត់ ក្នុងការលើកកម្ពស់ក្រុម ហ៊ុន អោយកាន់តែប្រសើរឡើង។ ម្យ៉ាងទៀត គ្រឹះស្ថាន នឹងមានសមត្ថភាពប្រកួតប្រជែងគ្រប់គ្រាន់ ក្នុងទីផ្សារ ការងារ។


ការបណ្តុះបណ្តាល គឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បី សម្រេចបាននូវ គោលដៅ និង យុទ្ធសាស្ត្ររួមទូទៅ របស់ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។



សមិទ្ធផលសម្រេចបានក្នុងឆ្នាំ


អំពីអតិថិជន

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ប៊ែមប៊ូ ហ្វាយនែនបានផ្តល់ឥណទានដល់អតិថិជន គ្រប់ប្រភេទ និងគ្រប់វិស័យ ដើម្បីប្រើប្រាស់សាច់ប្រាក់សម្រាប់អាជីវកម្មរបស់ពួកគេផ្ទាល់។ ប៊ែមប៊ូ ហ្វាយនែន បានកំណត់អតិថិជនជាគោលដៅ ដោយផ្ដោតលើ អតិថិជននៅតាមតំបន់ជ្រុងក្រុង ដែលមានកម្រិតជីវភាពរស់នៅទាប និងមធ្យម ក៏ដូចជា សកម្មភាពអាជីវកម្មខ្នាតតូចបំផុត និងតូច ដែលមានបំណងចង់ពង្រីកសកម្មភាពអាជីវកម្ម។ នៅចុងឆ្នាំ២០១៦ អតិថិជនរបស់ ប៊ែមប៊ូ កើនឡើងរហូតដល់ ៥,១៤៩ នាក់ ដែលក្នុងនោះមានអតិថិជនជានារី ៣,៨២៦នាក់ និងបុរស ១,៣២៣ នាក់ ។



សមតុល្យឥណទាន


ខណៈពេលដែលចំនួនអតិថិជនកំពុងកើនឡើង វាធ្វើឱ្យការផ្តល់ប្រាក់កម្ចីកើនឡើងជាដ៏រាប ហើយនាំឱ្យសមតុល្យឥណទានកើនឡើងគួរឱ្យកត់សំគាល់។ នៅក្នុងឆ្នាំ ២០១៥ ការផ្តល់ប្រាក់ឥណទានមានចំនួន ៣៨៦,៤៣៥ដុល្លារ និង ចុងឆ្នាំ ២០១៦ កើនឡើងរហូតដល់ ៣,១៧៣,៩១៥ដុល្លារ។ ចំពោះសមតុល្យឥណទានក្នុងឆ្នាំ ២០១៥ មានចំនួន ៨៩០,៨៨៧ដុល្លារ និងក្នុងឆ្នាំ ២០១៦ កើនរហូតដល់ ១,៨១៥,៩៣៥ដុល្លារ ។




សមតុល្យឥណទានតាមប្រភេទអតិថិជន

ប្រភេទឥណទាន	២០១៥		២០១៦	
	ចំនួនអតិ.	សមតុល្យ	ចំនួនអតិ.	សមតុល្យ
ឥណទានប្រើប្រាស់	479	8,480	4,823	263,320
ឥណទានផ្ទាល់ខ្លួន	130	325,568	142	479,927
ឥណទានហ៊ុន	567	165,294	643	309,268
ឥណទានជាដៃគូ	-	353,211	243	647,974
ឥណទានអាជីវកម្ម	5	38,333	7	115,446
សរុប	1,181	890,887	5,858	1,815,935

ចំនួនអតិថិជនតាមប្រភេទឥណទាន



សមតុល្យឥណទានតាមប្រភេទឥណទាន



របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់នូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម រួចរបស់ប្រឹក្សា ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“គ្រឹះស្ថាន”) សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ ប្រឹក្សាហ្វាយនែនភីអិលស៊ី គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ។ ពុំមានការផ្លាស់ប្តូរជាសារវន្ត សម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់គ្រឹះស្ថានក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

	២០១៦	
	ដុល្លារអាមេរិក	ពាន់រៀល
ខាតសម្រាប់ការិយបរិច្ឆេទ	១៩២.៧៥៧	៧៧៨.១៦០

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឲ្យមានការបែងចែកភាគលាភសម្រាប់អំឡុងការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

ឥណទានអាក្រក់ និង ឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផលនិងតារាងតុល្យការត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់ វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់និង ការធ្វើ សំវិធានធន ចំពោះឥណទានជាប់សង្ស័យ ត្រូវបានធ្វើឡើងហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសំវិធានធនគ្រប់គ្រាន់ ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យ ការជម្រះចេញពីបញ្ជីនៃឥណទានអាក្រក់ ឬក៏សំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ គ្រឹះស្ថានមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

ទ្រព្យសកម្ម

នៅមុនពេលរបាយការណ៍លទ្ធផល និងតារាងតុល្យការត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយណា ដែលទំនងជាមិនអាចបង្វិលមកវិញ បានក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់គ្រឹះស្ថាន ត្រូវបានកាត់បន្ថយឲ្យនៅ ស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចលក់បាននៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាល ឲ្យមានការច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងនិងបណ្តាលឲ្យមានការក្លែងច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្មនិងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានឡើយ។

បំណុលយថាភាព និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន ៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់គ្រឹះស្ថាន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (២) បំណុលយថាភាពណាមួយរបស់គ្រឹះស្ថាន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឲ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីថ្ងៃដំណាច់ឆ្នាំ ដែលនឹងឬអាចមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់គ្រឹះស្ថានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ព្រឹត្តិការណ៍សំខាន់ៗ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ដែលអាចបណ្តាលឲ្យមានចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់គ្រឹះស្ថានមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានក្នុងអំឡុងការិយបរិច្ឆេទ នេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុរហូតមកទល់នឹងថ្ងៃចេញរបាយការណ៍នេះមិនមានខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថានក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

មូលធនភាគហ៊ុន

ក្រុមហ៊ុនមិនបានបោះផ្សាយភាគហ៊ុន នៅក្នុងការិយបរិច្ឆេទបច្ចុប្បន្នទេ។
គ្រឹះស្ថានមិនមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជា
ភាគហ៊ុននៃគ្រឹះស្ថាននាចុងការិយបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការចាប់តាំងពីរបាយការណ៍ចុងក្រោយមានរាយនាមដូចខាងក្រោម៖

លោក Yoichi Shiraishi

លោក លីម សុជាតិ

លោក Shigeta Mitsutoki

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងពេល និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះគ្រឹះស្ថានមិនបានចូលរួមជាភាគីក្នុងការរៀបចំណាមួយក្នុង
គោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ឲ្យទទួលបាននូវផលប្រយោជន៍ផ្សេងៗ តាមរយៈការទិញ
ភាគហ៊ុន ឬបំណុលពីសាមីគ្រឹះស្ថាន ឬគ្រឹះស្ថានផ្សេងទៀត។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួល
នូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាង គ្រឹះស្ថានឬរវាងគ្រឹះស្ថានដែលសមាជិកក្រុម
ប្រឹក្សាភិបាលនោះជាសមាជិក ឬក៏រវាងគ្រឹះស្ថានដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែក ហិរញ្ញវត្ថុជា
សារវន្តនោះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវ
ទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលនៃប្រតិបត្តិការ ព្រម
ទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សាភិបាលត្រូវ ៖

- ក. អនុលោមគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល
និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឲ្យបានជាប់លាប់។
- ខ. អនុលោមទៅតាមគោលការណ៍ស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬ
ប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការ
ប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- គ. រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណី
សន្មតយ៉ាងសមរម្យថាគ្រឹះស្ថាននឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លីនិង

ង. គ្រប់គ្រង និងដឹកនាំគ្រឹះស្ថានឲ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា គ្រឹះស្ថានបានអនុវត្តតាមនូវរាល់តម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

តាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី៩ ដល់ ៣៨ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់របស់គ្រឹះស្ថានសម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាល៖



លឹម សុជាតិ
អភិបាល

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧

សេចក្តីរាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគហ៊ុននិកនៃ ប៊ែមប៊ី ហ្វាយនែន ភីអិលស៊ី

សេចក្តីរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប៊ែមប៊ី ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“គ្រឹះស្ថាន”) រួមមានតារាងតុល្យការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗនិងកំណត់សម្គាល់ផ្សេងៗទៀត ដែលមានបង្ហាញចាប់ពីទំព័រទី ៩ ដល់ ៣៨។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់របស់គ្រឹះស្ថានសម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជានិងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ ។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ កាតព្វកិច្ចរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារ ដោយផ្អែកលើទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និង សមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រុមសីលធម៌

យើងខ្ញុំ គឺជាសវនករឯករាជ្យរបស់ក្រុមហ៊ុនដោយអនុលោមតាមស្តង់ដារក្រុមប្រឹក្សាអន្តរជាតិ សម្រាប់គណនេយ្យករ ដែលជាក្រុមសីលធម៌សម្រាប់គណនេយ្យករជំនាញ (“IESBA Code”) ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រុម សីលធម៌ ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារអន្តរជាតិសម្រាប់គណនេយ្យករ ដែលជាក្រុមសីលធម៌សម្រាប់គណនេយ្យករជំនាញ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវនូវព័ត៌មានផ្សេងទៀត។ ព័ត៌មានដែលមានក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឯករាជ្យយើងខ្ញុំទេ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនបានបង្ហាញក្នុងរបាយការណ៍របស់ ក្រុមប្រឹក្សាភិបាល ហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើការធានាណាមួយឡើយ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានកាតព្វកិច្ចក្នុងការតាមដាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងការអនុវត្ត ពិចារណាថាតើរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល គឺមានភាពជា សារវ័ន្តមិនស្របតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងទទួលបានក្នុងសវនកម្ម ឬកំហុស ឆ្គងជា សារវ័ន្តត្រូវបានបង្ហាញ។

ប្រសិនបើផ្អែកលើការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថារបាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានកំហុស ឆ្គង ជាសារវ័ន្ត យើងខ្ញុំតម្រូវឱ្យរាយការណ៍ពីការពិត តែយើងខ្ញុំមិនមានអ្វីដើម្បីរាយការណ៍ក្នុងរឿងនេះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និង បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុស ត្រូវលើ ការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិន ឲ្យមានការ រាយការណ៍ខុសជាសារវ័ន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការវាយតម្លៃពីលទ្ធផលនៃ សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព ការលាតត្រដាង ដូចដែលមានបញ្ហាទាក់ទងទៅនឹងការបន្តនិរន្តរភាព និងការ ប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងបំរើជាសាច់ប្រាក់របស់ក្រុមហ៊ុន ឬ ដើម្បីបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសផ្សេងទៀតដើម្បីធ្វើដូច្នេះបាន។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុពុំ មានកំហុសឆ្គងជាសារវ័ន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍របស់សវនករឯករាជ្យ ដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែ មិនអាចធានាថាមតិយោបល់របស់សវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែការពារនូវកំហុស ឆ្គងជាសារវ័ន្ត នៅពេលកើតមានឡើងនោះទេ។ ភាពខុសឆ្គងដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបាន ពិចារណាថាជាកំហុសឆ្គងជាសារវ័ន្ត ប្រសិនបើជាលក្ខណៈបុគ្គល ឬជាក្រុម ពួកគេអាចនឹងត្រូវបានគេរំពឹងថាប្រើប្រាស់ឥទ្ធិ ពលសេដ្ឋកិច្ចក្នុងការគ្រប់គ្រងលើការសម្រេចចិត្តរបស់អ្នកប្រើប្រាស់នៅលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យដែលមាន ជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងបានធ្វើ៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវ័ន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើការក្លែងបន្លំ ឬការភ័ន្តច្រឡំ រៀបចំនិងអនុវត្តតាមនីតិវិធីសវនកម្មអាចឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភាព ស្តុកស្តម្ភសវនកម្មគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់នូវមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងជាសារវ័ន្ត ជាលទ្ធផលបណ្តាលមកពីការក្លែងបន្លំច្រើនជាងការភ័ន្តច្រឡំ ការ ក្លែងបន្លំ អាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬការ បដិសេធនៃ ការត្រួតពិនិត្យផ្ទៃក្នុង។
- ទទួលយកការយល់ដឹងពីការត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មមួយក្នុងគោលបំណង ដើម្បី រៀបចំនីតិវិធីសវនកម្មដែលជាសមរម្យនៅក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបង្ហាញមតិ យោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។

- វាយតម្លៃនូវភាពសមស្របនៃគោលនយោបាយគណនេយ្យ និងការប៉ាន់ស្មានគណនេយ្យសមហេតុផល និងបង្ហាញការទាក់ទងដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សេចក្តីសន្និដ្ឋានលើភាពសមស្របនៃការគ្រប់គ្រងលើការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ និងដោយផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើជាភាពជាសាវ័ន្តមិនមានច្បាស់លាស់ ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាជាភាពជាសាវ័ន្តមិនមានច្បាស់លាស់ យើងខ្ញុំត្រូវបានទាមទារការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ បង្ហាញការទាក់ទងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬបើការបង្ហាញបែបនេះ គឺមិនគ្រប់គ្រាន់ដើម្បីកែប្រែមតិយោលបល់របស់យើងខ្ញុំទេ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃការបន្តនិរន្តរភាពរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ។
- ការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញទាំងឡាយ រចនាសម្ព័ន្ធ និងមាតិកានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានកំណត់បង្ហាញព័ត៌មាន ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបង្ហាញពីប្រតិបត្តិការមូលដ្ឋាន និងព្រឹត្តិការណ៍ប្រកបដោយសេចក្តីសម្រេចក្នុងការបង្ហាញនូវភាពត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងបញ្ហាដទៃទៀត វិសាលភាពដែលបានគ្រោងទុក និងការកំណត់ពេលវេលានៃការធ្វើសវនកម្ម និងការស្វែងរកការធ្វើសវនកម្មយ៉ាងសំខាន់ រួមបញ្ចូលទាំងកង្វះសំខាន់ណាមួយនៅក្នុងការត្រួតពិនិត្យផ្ទៃក្នុងដែលយើងសម្គាល់ក្នុងកំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។


ប៊ី ឌី អូ (ខេមបូឌា) ឯ.ម.ក
 BDO (CAMBODIA) LIMITED
 រាជធានីភ្នំពេញ
 ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៧



របាយការណ៍ហិរញ្ញវត្ថុ



តារាងតុល្យការ

	កំណត់ សម្គាល់	២០១៦ ដុល្លារអាមេរិក	២០១៥ ពាន់រៀល ដុល្លារអាមេរិក	២០១៤ ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	៧	៤៨.៤១៣	១៩៥.៤៤៣	៥៣.៣៩៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨	៥៥.១២៦	២២២.៥៤៤	៥៥.០១៣
សមតុល្យនៅធនាគារផ្សេងៗ	៩	៩៧.០៨២	៣៩១.៩២០	២៦.៦៨២
ឥណទានអតិថិជន	១០	១.៦១៧.៥៩០	៦.៥៣០.២១១	៨៨៥.៥៤៩
គណនីត្រូវទទួលផ្សេងៗ	១១	១១៦.៣៩៤	៤៦៩.៨៨៣	២៨.១៥៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	២៣.២៣៤	៩៣.៧៩៦	៩.៧៧៣
		<u>១.៩៥៧.៨៣៩</u>	<u>៧.៩០៣.៧៩៧</u>	<u>១.០៥៨.៥៧០</u>
បំណុល និងមូលធន				
បំណុល				
កម្ចី	១៣	១០៧.៩៣៧	៤៣៥.៧៤២	១៣.៨១៣
បំណុលផ្សេងៗ	១៤	១.០៥០.០០០	៤.២៣៨.៨៥០	៥០.០០០
បំណុលពន្ធចរន្ត		២៤៨	១.០០២	២.៣៤៦
		<u>១.១៥៨.១៨៥</u>	<u>៤.៦៧៥.៥៩៤</u>	<u>៦៦.១៥៩</u>
មូលធន				
មូលធនរបស់ម្ចាស់ភាគហ៊ុនិក				
ដើមទុន	១៥	១.០០០.០០០	៤.០៣៧.០០០	១.០០០.០០០
ចំណេញរក្សាទុក		(២០០.៣៤៦)	(៨០៨.៧៩៧)	(៧.៥៨៩)
		<u>៧៩៩.៦៥៤</u>	<u>៣.២២៨.២០៣</u>	<u>៩៩២.៤១១</u>
មូលធនសរុប		<u>៧៩៩.៦៥៤</u>	<u>៣.២២៨.២០៣</u>	<u>៩៩២.៤១១</u>
បំណុល និងមូលធនសរុប		<u>១.៩៥៧.៨៣៩</u>	<u>៧.៩០៣.៧៩៧</u>	<u>១.០៥៨.៥៧០</u>

របាយការណ៍លទ្ធផល

		១.១.២០១៦		២៩.១.២០១៥
	កំណត់	ដល់		ដល់
	សម្គាល់	៣១.១២.២០១៦	៣១.១២.២០១៥	៣១.១២.២០១៥
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	១៦	៤៤៧.៣៦៣	១.៨០៦.០០៤	១០៨.៨៨២
ចំណូលប្រតិបត្តិការផ្សេងៗ	១៧	៩.៦៩៥	៣៩.១៣៩	២.៩៥២
ចំណូលប្រតិបត្តិការសរុប		៤៥៧.០៥៨	១.៨៤៥.១៤៣	១១១.៨៣៤
ចំណាយប្រតិបត្តិការផ្សេងៗ	១៨	(៥៤៩.៥៧១)	(២.២១៨.៦១៨)	(១១៥.៦៥៣)
ចំណាយការប្រាក់	១៩	(៩៤.០១៣)	(៣៧៩.៥៣០)	(៥៤៤)
ចំណេញមុនដកចំណាយពន្ធ		(១៨៦.៥២៦)	(៧៥៣.០០៥)	(៤.៣៦៣)
ចំណាយពន្ធ	២០	(៦.២៣១)	(២៥.១៥៥)	(៣.២២៦)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		(១៩២.៧៥៧)	(៧៧៨.១៦០)	(៧.៥៨៩)

របាយការណ៍ប្រែប្រួលមូលធន

	ភាគហ៊ុនដើមទុន ដុល្លារអាមេរិក	ការខាតបង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥ (ថ្ងៃចុះបញ្ជី ពាណិជ្ជកម្ម)	9.000.000	-	9.000.000
ការខាតបង់សម្រាប់ការិយបរិច្ឆេទ	-	(៧.៥៨៩)	(៧.៥៨៩)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ២០១៥ / ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៦	9.000.000	(៧.៥៨៩)	9.000.000
ការខាតបង់សម្រាប់ការិយបរិច្ឆេទ	-	(១៩២.៧៥៧)	(១៩២.៧៥៧)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៦	9.000.000	(២០០.៣៤៦)	៧៩៩.៦៥៤
<i>គិតជាពាន់រៀល</i>	<i>៤.០៣៧.០០០</i>	<i>(៨០៨.៧៩៧)</i>	<i>៣.២២៨.២០៣</i>

របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	១.១.២០១៦		២៩.១.២០១៥
		ដល់		ដល់
		៣១.១២.២០១៦	៣១.១២.២០១៥	៣១.១២.២០១៥
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ការខាតបង់មុនដកចំណាយពន្ធ		(១៨៦.៥២៦)	(៧៥៣.០០៦)	(៤.៣៦៣)
និយ័តកម្ម៖				
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	១០	១៩៤.៤០៥	៧៨៤.៨១៣	៥.៣៣៨
ចំណាយការប្រាក់		៩៤.០១៣	៣៧៩.៥៣០	-
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៨.៣១៧	៣៣.៥៧៦	២.៣៨៤
ទ្រព្យសម្បត្តិ និងបរិក្ខារដែលជំរះចេញបញ្ជី		១.៦០៨	៦.៤៩១	-
ចំណូលប្រតិបត្តិការមុនពេលបម្រែបម្រួលដើមទុនបង្វិល		១១១.៨១៧	៤៥១.៤០៥	៣.៣៥៩
បម្រែបម្រួលដើមទុនបង្វិល៖				
ឥណទានអតិថិជន		(៩២៦.៤៤៦)	(៣.៧៤០.០៦៣)	(៨៩០.៨៨៧)
គណនីត្រូវទទួលផ្សេងៗ		(៨៨.២៤០)	(៣៥៦.២២៥)	(២៨.១៥៤)
បំណុលផ្សេងៗ		៩៤.១២៤	៣៧៩.៩៧៩	១៣.៨១៣
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៨០៨.៧៤៥)	(៣.២៦៤.៩០៤)	(៩០១.៨៦៩)
ទុនតម្កល់		-	-	(៥០.០០០)
ការប្រាក់ដែលបានបង់		(៩៤.០១៣)	(៣៧៩.៥៣០)	-
ពន្ធដែលបានបង់		(៨.៣២៩)	(៣៣.៦២៤)	(៨៨០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៩១១.០៨៧)	(៣.៦៧៨.០៥៨)	(៩៥២.៧៤៩)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

	កំណត់ សម្គាល់	១.១.២០១៦		២៩.១.២០១៥
		ដល់		ដល់
		៣១.១២.២០១៦		៣១.១២.២០១៥
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១២	(២៣.៣៨៦)	(៩៤.៤០៩)	(១២.១៥៧)
បុរេប្រទានពីភាគហ៊ុនិក		១.០០០.០០០	៤.០៣៧.០០០	៥០.០០០
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		៩៧៦.៦១៤	៣.៩៤២.៥៩១	៣៧.៨៤៣
កំណើន/(កំហុយ)សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់ សមមូល				
		៦៥.៥២៧	២៦៤.៥៣២	(៩១៤.៩០៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា/ (ថ្ងៃចុះបញ្ជីពាណិជ្ជកម្ម)				
		៨៥.០៩៤	៣៤៣.៥២៤	១.០០០.០០០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា				
		១៥០.៦២១	៦០៨.០៥៧	៨៥.០៩៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖				
	កំណត់ សម្គាល់	២០១៦		២០១៥
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៧	៤៨.៤១៣	១៩៥.៤៤៣	៥៣.៣៩៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូល ប្រាក់តម្កល់)	៨	៥.១២៦	២០.៦៩៤	៥.០១៣
សមតុល្យនៅធនាគារផ្សេងៗ	៩	៩៧.០៨២	៣៩១.៩២០	២៦.៦៨២
		១៥០.៦២១	៦០៨.០៥៧	៨៥.០៩៤

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានអំពីគ្រឹះស្ថាន

ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“គ្រឹះស្ថាន”) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ មករា ឆ្នាំ២០១៥ ជាគ្រឹះស្ថានឯកជនទទួលខុសត្រូវមានកម្រិតក្រោមបញ្ជីពាណិជ្ជកម្មលេខ Co.០៤១៩KH/២០១៥ ចេញដោយ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០១៥ ដើម្បីដំណើរ ស្ថាប័នមីក្រូហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់គ្រឹះស្ថាន មានទីតាំងនៅ អាគារ ជាកវ៉ែយរ, បន្ទប់ ១-២១ (ជាន់ទី១), មហាវិថី ម៉ៅ សេឡុង (លេខ១១៣), សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

គ្រឹះស្ថានមានការិយាល័យកណ្តាល នៅ ផ្ទះលេខ ៧១ ផ្លូវលេខ២ (បុរីពិភពថ្មី វេងស្រែង) សង្កាត់ ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ដែលជាប្រភេទប័ណ្ណ គោលរបស់គ្រឹះស្ថាន។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៧ ។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ។ ពុំមានការផ្លាស់ប្តូរជា សារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់គ្រឹះស្ថានក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យ នៃកម្ពុជា ហៅកាត់ថា (“CASs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាគណនេយ្យជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ

៤.១ មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ត្រូវបានរៀបចំឡើងដោយប្រើប្រាស់វិធីសាស្ត្រសន្មតថ្លៃដើមលើកលែងនូវអ្វីដែលបានបញ្ជាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមCASsតម្រូវឲ្យក្រុមប្រឹក្សាភិបាលធ្វើការប៉ាន់ស្មាន និង សន្មតដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្មបំណុលចំណូល និង ចំណាយដែលបានរាយការណ៍ព្រមទាំងការ លាតត្រដាងនូវទ្រព្យសកម្មថាហេតុនិងចំណូលថាហេតុ។ បន្ថែមពីលើនេះក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឲ្យ ធ្វើការវិនិច្ឆ័យក្នុងការអនុលោមតាមគោលការណ៍គណនេយ្យទាំងនោះ។ ចំណុចទាំងឡាយណាដែលទាក់ទង ដល់ការវិនិច្ឆ័យ ការប៉ាន់ប្រមាណ និងការសន្មតខាងលើ ត្រូវបានបង្ហាញនៅកំណត់សម្គាល់លេខ៦ ទោះបីជាការ ប៉ាន់ស្មាននិងការសន្មតខាងលើធ្វើឡើង ដោយផ្អែកទៅលើការយល់ដឹងដ៏សុក្រិតបំផុតរបស់ក្រុមប្រឹក្សាភិបាលទៅ លើព្រឹត្តិការណ៍និងសកម្មភាពផ្សេងៗក៏ដោយក៏លទ្ធផលជាក់លាក់អាចខុសគ្នាពីការប៉ាន់ស្មានទាំងនោះ។

អនុលោមទៅតាមតំរូវការរបស់ធនាគារជាតិនៃកម្ពុជា របស់ទ្រព្យសកម្ម បំណុល និង របាយការណ៍ ចំណូលចំណាយដែលប្រើប្រាស់ប័ណ្ណបរទេស នៅក្នុងរបាយការណ៍នាដំណាច់ឆ្នាំត្រូវបំប្លែងទៅជាប័ណ្ណជាតិ គិតជាពាន់រៀល (“ពាន់រៀល”) ដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នាការិយបរិច្ឆេទថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនោះដែល ១ដុល្លារអាមេរិក=៤.០៣៧រៀល (២០១៥: ១ដុល្លារអាមេរិក = ៤.០៥០រៀល)។ ការបំប្លែងបែបនេះមិនអាចបកស្រាយបានថាជាកំណត់តម្លៃលុយរៀល ទាំងបច្ចុប្បន្ន រឺនាអនាគតដែលអាចបំប្លែងជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នេះ រឺអត្រាប្តូរប្រាក់ដទៃទៀត ទេ។

៤.២ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

(ក) គណនីចរន្ត

គណនីចរន្តត្រូវបានកត់ត្រាទុកតាមតម្លៃនៃប្រាក់តម្កល់។

(ខ) ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់រួមមានមូលនិធិបម្រុង និង ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ (“LBFI”) ហើយប្រាក់ទាំងនេះ មិនអាចយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃបានទេដូច្នេះពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ឡើយ។

៤.៣ សមតុល្យនៅធនាគារផ្សេងៗ

សមតុល្យនៅធនាគារផ្សេងៗត្រូវបានកត់ត្រាទុកតាមតម្លៃនៃប្រាក់តម្កល់។

៤.៤ ឥណទានអតិថិជន

រាល់ឥណទានអតិថិជនត្រូវបានកត់ត្រាក្នុងតារាងតុល្យការ តាមចំនួនប្រាក់ដើមដកចំនួនដែលបានជម្រះចេញពីបញ្ជី និងសំវិធានធនឥណទានអាក្រក់ និងជាប់សង្ស័យ។

ឥណទានត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលគ្មានលទ្ធភាពជាក់លាក់ថានឹងអាចប្រមូលបានមកវិញ។ ឥណទានអតិថិជនដែលប្រមូលបានមកវិញ បន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយត្រូវបានកត់ត្រានៅក្នុង របាយការណ៍លទ្ធផល។

៤.៥ សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ

គ្រឹះស្ថាន បានអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនតាមតម្រូវការរបស់ប្រកាសលេខ ៨៧-០២-១៨៦ប្រ.ក. ចុះថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០០២។ ប្រកាសនេះតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទានរបស់ខ្លួនជាបួនថ្នាក់ហើយត្រូវប្រាកដថាគ្រឹះស្ថានរបស់ខ្លួនបានបំពេញកាតព្វកិច្ចសំវិធានធនជាក់លាក់អប្បបរមាដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់	សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)		
ស្តង់ដារ	ពី ០ថ្ងៃ ទៅ ២៩ថ្ងៃ	០%
ក្រោមស្តង់ដារ	ពី ៣០ថ្ងៃ ទៅ ៥៩ថ្ងៃ	១០%
ជាប់សង្ស័យ	ពី ៦០ថ្ងៃ ទៅ ៨៩ថ្ងៃ	៣០%
បាត់បង់	៩០ថ្ងៃ ឬលើសពី ៩០ថ្ងៃ	១០០%
ឥណទានរយៈពេលវែង (លើសពី១ឆ្នាំ)		
ស្តង់ដារ	ពី ០ថ្ងៃ ទៅ ២៩ថ្ងៃ	០%
ក្រោមស្តង់ដារ	ពី ៣០ថ្ងៃ ទៅ ១៧៩ថ្ងៃ	១០%
ជាប់សង្ស័យ	ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ	៣០%
បាត់បង់	៣៦០ថ្ងៃ ឬលើសពី ៣៦០ថ្ងៃ	១០០%

សំវិធានធនជាក់លាក់ ដែលត្រូវបានគណនាជាចំនួនភាគរយនៃឥណទានដែលមិនទាន់សងនៅពេលដែលឥណទាន ត្រូវបានធ្វើចំណាត់ថ្នាក់ហើយត្រូវបានរាប់បញ្ចូលជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

ឥណទាន នឹងត្រូវបានជម្រះចេញពីបញ្ជីនៅពេលគិតថាពុំអាចប្រមូលត្រឡប់មកវិញបាន។ ឥណទានដែលលុបចោលត្រូវបានយកចេញពីឥណទានដែលមិនទាន់សងនិងកាត់បន្ថយពីសំវិធានធនឥណទានអាចបាត់បង់។

ឥណទានអតិថិជនដែលប្រមូលបានមកវិញបន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយ ត្រូវបានកត់ត្រាជាចំណូលផ្សេងៗនៅក្នុងរបាយការណ៍លទ្ធផល។

៤.៦ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានវាស់វែងជាបឋមតាមថ្លៃដើម។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗក្នុងការទិញទ្រព្យសម្បត្តិនោះ។

ផ្នែកនីមួយៗនៃទ្រព្យសម្បត្តិនិងបរិក្ខារ ដែលមានតម្លៃដើមជាសារវន្តរៀបរៀងតម្លៃសរុបនៃទ្រព្យទាំងនោះ និងមានអាយុកាលប្រើប្រាស់ផ្សេង ត្រូវបានរំលស់ដោយឡែក។

ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គុំ និងការខាតបង់បង្គុំពីឱនភាពផ្សេងៗ។

រំលស់ត្រូវបានគិតដើម្បីកាត់បន្ថយថ្លៃនៃទ្រព្យសកម្ម ដោយដកតម្លៃនៃកាកសំណល់តាមអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យសកម្មនោះ។ អត្រារំលស់ចម្បងរួមមានដូចខាងក្រោម៖

គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	២៥%
គ្រឿងបរិក្ខារកុំព្យូទ័រ	៥០%
បរិក្ខារការិយាល័យ	២៥%
យានយន្ត	២៥%

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ តម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មទាំងអស់ត្រូវបាន ប៉ាន់ស្មានអំពីឱនភាពនៅពេលដែលមានព្រឹត្តិការណ៍ឬបម្រែបម្រួលលក្ខខណ្ឌណាមួយកើតឡើង ដែលធ្វើឲ្យបាត់បង់ តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មទាំងនោះ។ ការខាតបង់ពីឱនភាពនឹងត្រូវបានទទួលស្គាល់ នៅពេលតម្លៃពិត គណនេយ្យលើសពីតម្លៃដែលអាចប្រមូលបាន(យោងទៅកំណត់សម្គាល់លេខ៤.៧ ស្តីពីឱនភាពនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុ) ។

តម្លៃកាកសំណល់នៃទ្រព្យសកម្មរយៈពេលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ត្រូវបានពិនិត្យឡើងវិញ នៅរាល់ ចុង ការិយបរិច្ឆេទ ដើម្បីធានាថាចំនួនវិធីសាស្ត្រ និងរយៈពេលរំលស់មិនប្រែប្រួល បើធៀបទៅនឹងការប៉ាន់ស្មានពីមុន និង ទម្រង់នៃការប្រើប្រាស់ ដែលរំពឹងទុកនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់ទ្រព្យសកម្មទាំងនោះ។ ប្រសិនបើ ការរំពឹងទុកខុសពីការប៉ាន់ស្មានពីមុនការប្រែប្រួលបែបនោះ ត្រូវបានចាត់ទុកជាការផ្លាស់ប្តូរនៃគណនេយ្យប៉ាន់ស្មាន។

តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មត្រូវបានឈប់ទទួលស្គាល់នៅពេលលក់ ឬនៅពេលមិនមាន អត្ថ ប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតបន្តទៀត។ ចំនួនខុសគ្នារវាងតម្លៃទទួលបានពីការលក់ប្រសិនបើមាន និងតម្លៃ ពិតគណនេយ្យត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

៤.៧ ឱនភាពទ្រព្យសកម្ម
(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃនាការិយបរិច្ឆេទរយៈពេលវែងដើម្បីកំណត់ថាមាន ភ សុកានណាមួយដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬ ច្រើនជះឥទ្ធិពលអវិជ្ជមានទៅលើ លំហូរទឹកប្រាក់ នាពេលអនាគតនៃទ្រព្យសកម្មនោះ។

ការខាតបង់លើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគណនាដោយផ្អែកលើភាពខុសគ្នារវាង តម្លៃយោង និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់នាពេលអនាគតដោយធ្វើការបញ្ចុះតម្លៃតាមអត្រាការប្រាក់ ប្រសិទ្ធភាពដំបូង។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្តទាំងអស់ ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋាន ទោល។ ទ្រព្យសកម្មហិរញ្ញវត្ថុនៅសល់ត្រូវបានវាយតម្លៃជាមួយក្រុមទ្រព្យសកម្មដែលមានហានិភ័យ ឥណ ទានស្រដៀងគ្នា។

(ខ) ឱនភាពទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញវិញនៅក្នុងរបាយការណ៍ចំណេញឬខាតប្រសិនបើការដកចេញអាចពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ដែលកើតឡើងក្រោយការទទួលស្គាល់ការខាតបង់ពីឱនភាព។

តម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម លើកលែងទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញនៅរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីកំណត់ថាតើមានសញ្ញានៃឱនភាពដែលអាចកើតឡើងឬទេ។ ប្រសិនបើមានតម្លៃដែលអាចស្តារបាននឹងត្រូវប៉ាន់ស្មាន។

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនីមួយៗ ត្រូវបានប៉ាន់ស្មានដោយឡែកពីគ្នា។ ករណីតម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មមួយមិនអាចប៉ាន់ស្មានដោយឡែក ការប៉ាន់ស្មានលើឱនភាពនឹងធ្វើឡើងជាក្រុម (Cash Generating Units “CGU”) ដែលទ្រព្យសកម្មនោះស្ថិតនៅក្នុង។

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្ម (CGU) គឺតម្លៃដែលខ្ពស់ជាងរវាងតម្លៃ ទីផ្សារដកចំណាយការលក់ និងតម្លៃនៅបន្តប្រើប្រាស់។

ក្នុងការកំណត់តម្លៃនៅបន្តប្រើប្រាស់ការប៉ាន់ស្មានលំហូរសាច់ប្រាក់ចេញ និងចូល ដែលបានមកពីការប្រើប្រាស់បន្ត និងពីការលក់ចុងក្រោយត្រូវបានធ្វើអប្បបរមាដោយប្រើអប្បបរមាអត្រាការប្រាក់មុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការវិភាគទីផ្សារបច្ចុប្បន្ននៃតម្លៃប្រាក់គិតតាមពេលវេលា និងហានិភ័យដែលពាក់ព័ន្ធ ជាក់លាក់ទៅនឹង ទ្រព្យសកម្មដែលលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតមិនបានធ្វើអប្បបរមា។ ការខាតបង់ពីឱនភាព ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនៅពេលដែលតម្លៃពិតគណនេយ្យ នៃទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មមានតម្លៃខ្ពស់ជាងតម្លៃដែលអាចស្តារបាន។ ការខាតបង់ពីឱនភាព ទាំងអស់របស់ក្រុមទ្រព្យសកម្ម (“CGU”) ត្រូវបែងចែកតាមមូលដ្ឋានសមាមាត្រតាមតម្លៃពិតគណនេយ្យ របស់ទ្រព្យសកម្មនីមួយៗក្នុងក្រុម។ ការខាតបង់ពីឱនភាពត្រូវបានកត់ត្រាភ្លាមនៅក្នុងរបាយការណ៍លទ្ធផល។

ការខាតបង់ពីឱនភាព អាចត្រូវបានកត់ត្រាឡប់មកវិញតែក្នុងករណីដែលមានការផ្លាស់ប្តូរវិធីសាស្ត្រប៉ាន់ស្មានក្នុងការកំណត់តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនោះ ចាប់តាំងពីការខាតបង់ពីឱនភាពត្រូវបានទទួលស្គាល់ចុងក្រោយតែប៉ុណ្ណោះ។

ការខាតបង់ពីឱនភាពអាចត្រូវបានកត់ត្រាឡប់មកវិញត្រឹមតម្លៃពិតគណនេយ្យ នៃទ្រព្យសកម្មមិនលើសពីតម្លៃពិតគណនេយ្យ ដែលនឹងត្រូវបានកំណត់បន្ទាប់ពីដករំលស់ ប្រសិនបើមិនមានការខាតបង់ពីឱនភាពត្រូវបានទទួលស្គាល់។ ការកត់ត្រាឡប់មកវិញបែបនេះត្រូវកត់ត្រាជាចំណូល នៅក្នុងរបាយការណ៍លទ្ធផលភ្លាមៗ។

៤.៨ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលមានកាតព្វកិច្ចផ្លូវច្បាប់ ឬ កាតព្វកិច្ចដែលបង្កើតឡើងនាពេលបច្ចុប្បន្នដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាលទំនងជាអាចត្រូវបានទទួលបានការចំណាយធនធាន ដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

នៅពេលដែលផលប៉ះពាល់ នៃតម្លៃសាច់ប្រាក់គិតតាមពេលវេលាមានលក្ខណៈជាសារវន្តចំនួនសំវិធានធនត្រូវធ្វើអប្បបរមាជាតម្លៃបច្ចុប្បន្នតាមអត្រាមុនគិតពន្ធ ដែលអត្រានេះឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។

សំវិធានធនត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញ នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍ និងត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានបច្ចុប្បន្នដែលត្រឹមត្រូវបំផុត។ សំវិធានធននឹងត្រូវធ្វើការកាត់ត្រលប់មកវិញប្រសិនបើមិនទំនងថានឹងមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះទេ។

សំវិធានធនមិនបានទទួលស្គាល់ការខាតបង់នាពេលអនាគត។ ប្រសិនបើគ្រឹះស្ថានមានកិច្ចសន្យាវេងឆ្ងាយនោះគួរនាំទីបច្ចុប្បន្នត្រូវបានទទួលស្គាល់ និងវាស់វែងជាសំវិធានធន។

៤.៩ ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញជាប់ពន្ធទាំងអស់។ បន្ទុកពន្ធនៅក្នុងរបាយការណ៍លទ្ធផលរួមមាន ពន្ធក្នុងគ្រា និងពន្ធពន្យា។

(ក) ពន្ធក្នុងគ្រា

បន្ទុកពន្ធក្នុងគ្រាត្រូវបានកំណត់ដោយអនុលោមតាមច្បាប់ស្តីពីសារពើពន្ធក្នុងព្រះរាជាណាចក្រកម្ពុជាដែលរួមបញ្ចូលទាំងមូលដ្ឋានពន្ធយោងតាមប្រាក់ចំណេញជាប់ពន្ធ ។

(ខ) ពន្ធពន្យា

ទ្រព្យសកម្មពន្ធពន្យា ឬបំណុលពន្ធពន្យាត្រូវបានទទួលស្គាល់សម្រាប់ពន្ធដែលអាចស្តារបានឬបំណុលនាពេលអនាគតដែលជាលទ្ធផលនៃប្រតិបត្តិការ ឬព្រឹត្តិការណ៍កន្លងមក។ ពន្ធពន្យាកើតឡើងពី ភាពខុសគ្នា(ត្រូវបានគេហៅថាភាពខុសគ្នាបណ្តោះអាសន្ន) រវាងតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍តុល្យការរួមបញ្ចូលគ្នា និងមូលដ្ឋានពន្ធរបស់វា។ មូលដ្ឋានពន្ធនៃទ្រព្យសកម្មត្រូវបានកំណត់តាមរយៈ ផលក្នុងការលក់ទ្រព្យសកម្ម។

បំណុលពន្ធពន្យាត្រូវបានទទួលស្គាល់ដោយមានការរំពឹងថា ភាពខុសគ្នាបណ្តោះអាសន្ននឹងធ្វើឲ្យមានកំណើននៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត លើកលែងតែមានការទាក់ទងនឹងមូលនិធិ ពាណិជ្ជកម្ម។ ទ្រព្យសកម្មពន្ធពន្យាត្រូវបានទទួលស្គាល់សម្រាប់រាល់ភាពខុសគ្នាបណ្តោះអាសន្ន ដែលត្រូវបានរំពឹងថានឹងធ្វើឲ្យមាន តំហយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតហើយនិងកំហាតពន្ធដែល មិនបានប្រើប្រាស់។

ទ្រព្យសកម្មពន្ធពន្យា ត្រូវបានវាស់វែងគិតជាតម្លៃអតិបរមាដែលប្រហែលនឹងកើតឡើងច្រើន ជាងមិនកើតឡើងថានឹងស្តារបានដោយផ្អែកលើប្រាក់ចំណេញជាប់ពន្ធបច្ចុប្បន្ន ឬប្រាក់ចំណេញជាប់ពន្ធ សន្មតនាពេលអនាគត។ តម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មពន្ធពន្យាត្រូវបានត្រួតពិនិត្យឡើងវិញ នៅរាល់ចុងការិយបរិច្ឆេទ និងត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លើយតបនឹងការវាយតម្លៃបច្ចុប្បន្នលើប្រាក់ចំណេញ ជាប់ពន្ធនាពេលអនាគត។ និយ័តកម្មនានា ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល។

ពន្ធពន្យាត្រូវបានគណនាតាមអត្រាពន្ធដែលគិតថានឹង អាចអនុវត្តលើប្រាក់ចំណេញជាប់ពន្ធ ឬការខាតបង់ពន្ធ នៅក្នុងកំឡុងការិយបរិច្ឆេទដែលគណៈគ្រប់គ្រងរំពឹងថាទ្រព្យសកម្មពន្ធពន្យាត្រូវបាន ទទួលស្គាល់ ឬបំណុលពន្ធពន្យាត្រូវបានទូទាត់តាមមូលដ្ឋាននៃអត្រាពន្ធដែលបានអនុម័ត ឬក៏នឹងត្រូវបាន អនុម័តមុនចុងការិយបរិច្ឆេទ។

៤.១០ ការទទួលស្គាល់ចំណូលការប្រាក់

ចំណូលការប្រាក់ ពីឥណទានអតិថិជនសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារផ្សេងៗ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ លើកលែងពេលឥណទានជាឥណទានជាប់សង្ស័យដែលក្នុងករណីនេះ ការប្រាក់ពុំត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលឡើយ។

ចំពោះគណនីឥណទានដែលបានចំណាត់ថ្នាក់ថាពុំមានដំណើរការសង ការកាត់ត្រាចំណូលពីការប្រាក់ត្រូវបានផ្អាករហូតដល់មានសំណងជាសាច់ប្រាក់វិញ។ គណនីឥណទានអតិថិជនត្រូវបានចំណាត់ថ្នាក់ជាឥណទាន ពុំមានដំណើរការសងក្នុងករណីសំណងមានការយឺតយ៉ាវចាប់ពី ៣០ថ្ងៃឡើងទៅ។

៤.១១ ការទទួលស្គាល់កម្រៃ និងចំណូលកម្រៃជើងសារ

គ្រឹះស្ថានទទួលបានកម្រៃ និងកម្រៃជើងសារពីការរៀបចំកិច្ចសន្យាឥណទាន និងការបង់ផ្តាច់មុនកាលកំណត់ ឬការបង់យឺតយ៉ាវរបស់អតិថិជន។ ចំណូលទាំងនេះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាម មូលដ្ឋានបង្គរ។

៤.១២ ភាគីពាក់ព័ន្ធ

ភាគីត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលជាសារវន្តលើភាគីមួយទៀតក្នុងការសម្រេចចិត្តខាងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ ស្ថិតក្រោម LBEI និយមន័យនៃភាគីពាក់ព័ន្ធរួមមានភាគីទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ឬដោយប្រយោលយ៉ាងតិចនូវភាគហ៊ុន១០% ឬ សិទ្ធិក្នុងការសម្រេចចិត្តនិងរួមបញ្ចូលបុគ្គលទាំងឡាយណាដែលចូលរួមក្នុង រដ្ឋបាលដឹកនាំគ្រប់គ្រងឬការគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថាន។

៤.១៣ អត្ថប្រយោជន៍និយោជិក

(ក) អត្ថប្រយោជន៍និយោជិករយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ភាគទានសន្តិសុខសង្គម ប្រាក់បង់ការឈប់សម្រាកប្រចាំឆ្នាំប្រាក់បង់ ការឈប់សម្រាកពេលឈឺអត្ថប្រយោជន៍បន្ថែម និងអត្ថប្រយោជន៍មិនមែនសាច់ប្រាក់ គឺត្រូវបានវាស់វែង ដោយផ្អែកលើមូលដ្ឋានមិនគិតអប្បហារ និងត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលនិយោជិក ទាំងនោះបានបំពេញការងារឲ្យគ្រឹះស្ថាន។

ប្រាក់សំណងបង្គររយៈពេលខ្លីរួមមាន ប្រាក់បង់ការឈប់សម្រាកប្រចាំឆ្នាំ ដែលត្រូវបានកំណត់ដោយបានទទួលស្គាល់ជាចំណាយនៅពេលនិយោជិកទាំងនោះ បានបម្រើការងារដោយបង្កើនសិទ្ធិទទួលបានរបស់ពួកគាត់នៅថ្ងៃអនាគត។ អត្ថមានរយៈពេលខ្លីមិនបង្កសម្រាប់ទូទាត់ ដូចជាការឈប់សម្រាកឈឺ ត្រូវបានទទួលស្គាល់នៅពេលដែលអត្ថមាននោះកើតឡើង ហើយប្រសិនបើការឈប់សម្រាកនោះមិនត្រូវបាន ប្រើប្រាស់ទាំងស្រុងនៅក្នុងការិយបរិច្ឆេទទេនិយោជិកនឹងមិនត្រូវបានទូទាត់ជូនជាសាច់ប្រាក់ នៅក្នុងការិយបរិច្ឆេទ ឬនៅពេលដែលលាឈប់ពីគ្រឹះស្ថានឡើយ។

អត្ថប្រយោជន៍បន្ថែម គឺត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ច ដែលបង្កើតឡើងនាពេលបច្ចុប្បន្នតម្រូវឲ្យមានការបង់ប្រាក់ ដែលជាលទ្ធផលកើតចេញពីព្រឹត្តិការណ៍កន្លងមក និងនៅពេលដែលមានការប៉ាន់ស្មានជាក់លាក់អាចត្រូវបានធ្វើឡើងពីចំនួននៃ កាតព្វកិច្ច។

(ខ) អត្ថប្រយោជន៍ពីការបញ្ឈប់ការងារ

អត្ថប្រយោជន៍ពីការបញ្ឈប់ការងារ គឺជាសំណងដែលត្រូវបង់ជូននិយោជិតដោយការបញ្ឈប់ពីការងារមុនពេលថ្ងៃចូលនិវត្តន៍ ឬ ការស្ម័គ្រចិត្តរបស់និយោជិត ដើម្បីទទួលយកអត្ថប្រយោជន៍ទាំងនោះជាថ្មីនឹង ការបញ្ឈប់ពីការងារដោយការស្ម័គ្រចិត្ត។ អត្ថប្រយោជន៍ទាំងនោះត្រូវបានទទួលស្គាល់ជាបំណុល និងចំណាយនៅពេលដែលគ្រឹះស្ថានមានគម្រោងបញ្ឈប់ការងារនយោជិតជា ផ្លូវការច្បាស់លាស់ដោយ មិនមានលក្ខខណ្ឌណាដែលគម្រោងនេះត្រូវដកចេញ។ ក្នុងករណីការបញ្ឈប់ដោយស្ម័គ្រចិត្តដោយ និយោជិតលើសពីតម្រូវការអត្ថប្រយោជន៍នោះ ត្រូវបានគណនាផ្នែកទៅលើចំនួននិយោជិតដែលរំពឹងថា នឹងទទួលការស្នើសុំនេះ។

នៅពេលដែលអត្ថប្រយោជន៍ពីការបញ្ឈប់ការងារហួសការកំណត់លើសពី ១២ខែ បន្ទាប់ពី ចុងនៃការិយបរិច្ឆេទ អត្ថប្រយោជន៍នោះត្រូវបានធ្វើអប្បបរមាទៅជាតម្លៃបច្ចុប្បន្នដោយផ្អែកលើលទ្ធផលទីផ្សារនៅចុងការិយបរិច្ឆេទ។

៤.១៤ ភតិសន្យាប្រតិបត្តិការ

ភតិសន្យាត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ បើសិនមិនមានការផ្ទេរជាសារវន្តនូវហានិភ័យ និងផលនៃកម្មសិទ្ធិលើទ្រព្យសម្បត្តិទេ។

ភតិសន្យា ដែលជាភតិសន្យាប្រតិបត្តិការត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍លទ្ធផលតាមមូលដ្ឋានថេរលើអាយុកាលនៃភតិសន្យានោះ។

៤.១៥ រូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ត្រូវបានវាស់វែងដោយ ប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលគ្រឹះស្ថានធ្វើប្រតិបត្តិការហៅកាត់ថា(“រូបិយប័ណ្ណគោល”)។ រូបិយប័ណ្ណជាតិរបស់ព្រះរាជាណាចក្រកម្ពុជាគឺ ប្រាក់រៀលខ្មែរ (“រៀល”)។ យ៉ាងណាមិញដោយសារគ្រឹះស្ថានធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សានូវកំណត់ត្រាគណនេយ្យចម្បងជាប្រាក់ដុល្លារអាមេរិក (“US\$”) ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានកំណត់យកប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញដោយសារវាឆ្លុះបញ្ចាំងពីធាតុសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈ របស់គ្រឹះស្ថាន។

(ខ) ប្រតិបត្តិការ និងសមតុល្យរូបិយប័ណ្ណបរទេស

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗហៅថា(“រូបិយប័ណ្ណបរទេស”) ត្រូវបានប្តូរទៅជារូបិយប័ណ្ណគោលរបស់គ្រឹះស្ថាន ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជា រូបិយប័ណ្ណបរទេស នាថ្ងៃចុងក្រោយនៃការិយបរិច្ឆេទត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងាររបស់គ្រឹះស្ថាន ដោយប្រើអត្រាប្តូរប្រាក់នាថ្ងៃនោះ។ រាល់ភាពខុសគ្នាដែលបណ្តាលមកពីរបាយការណ៍រូបិយប័ណ្ណបរទេស និងពីបំណាស់ប្តូររូបិយប័ណ្ណបរទេសនៃទ្រព្យសកម្ម និងបំណុលត្រូវដាក់បញ្ចូលទៅក្នុងតារាងលទ្ធផល សម្រាប់ការិយបរិច្ឆេទនោះតែម្តង។ ទ្រព្យសកម្ម និងបំណុលមិនមែនជាទឹកប្រាក់ដែលកត់ត្រាដំបូងជា រូបិយប័ណ្ណបរទេស ហើយយោងជាតម្លៃដើមត្រូវបានកែសម្រួលដោយប្រើអត្រាដើមនៅថ្ងៃទិញ ហើយចំពោះ ទ្រព្យសកម្ម និងបំណុលមិនមែនជាសាច់ប្រាក់ដែលយោងជាតម្លៃទីផ្សារត្រូវបានប្រែសម្រួលដោយប្រើអត្រា ប្តូរប្រាក់ដែលកើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្ម និងបំណុលទាំងនោះត្រូវបានកំណត់ក្នុងគោលបំណងសម្រាប់បង្ហាញ។

៤.១៦ បន្ទុកលើប្រាក់កម្ចី

បន្ទុកប្រាក់កម្ចីដែលទាក់ទងផ្ទាល់នឹងការទិញឬសាងសង់ ទ្រព្យសកម្មមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃថ្លៃដើមរបស់ទ្រព្យសកម្ម។ ការធ្វើមូលធនកម្មនេះបន្តរហូតដល់សកម្មភាពចាំបាច់ ផ្សេងៗដើម្បីសាងសង់ ឬរៀបចំទ្រព្យសកម្មត្រូវបានបញ្ចប់សព្វគ្រប់សម្រាប់គោលបំណងប្រើប្រាស់ ឬ លក់។ រាល់ការចំណាយបន្ទាប់នេះត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផល។ ទ្រព្យសកម្មមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់គឺជាទ្រព្យសកម្មមួយដែលត្រូវការរយៈពេលវែងមួយ ដើម្បីធ្វើអោយរួចរាល់សម្រាប់គោលបំណងប្រើប្រាស់ ឬលក់។ មូលធនកម្មនៃបន្ទុកលើប្រាក់កម្ចីត្រូវបានពន្យាទៅលើពេលដែលមានការផ្អាកការសាងសង់ទ្រព្យសកម្មនោះ។

តម្លៃនៃបន្ទុកលើប្រាក់កម្ចីដែលអាចធ្វើមូលធនកម្មបាន គឺជាបន្ទុកប្រាក់កម្ចីជាក់ស្តែងដែលបានកើតឡើងទៅលើកម្ចីនៅក្នុងការិយបរិច្ឆេទ ដកចំណូលវិនិយោគដែលបានមកពីការវិនិយោគនៃកម្ចីបណ្តោះអាសន្ន។

បន្ទុកលើប្រាក់កម្ចី ត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត នៅការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

៥. សេចក្តីវាយការណ៍ស្តីពីការអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងការអនុវត្ត ស្តង់ដារគណនេយ្យ និងបំណកស្រាយថ្មីៗដែលបានធ្វើវិសោធនកម្ម

៥.១. សេចក្តីវាយការណ៍ស្តីពីការអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ត្រូវបានរៀបចំឡើងដោយអនុលោមតាម CASs ចេញផ្សាយដោយក្រុមប្រឹក្សាជាតិគណនេយ្យ (ហៅកាត់ថា “NAC”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាទាក់ទងទៅនឹងការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ។

ហេតុដូច្នេះនេះ របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនូវស្ថានភាពហិរញ្ញវត្ថុលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់ មិនមែនក្នុងគោលបំណងដើម្បីបង្ហាញដោយអនុលោមទៅតាមគោលការណ៍គណនេយ្យទូទៅ និងការអនុវត្តនៅក្នុងប្រទេស ឬយុត្តាធិការទាំងឡាយណាក្រៅពីព្រះរាជាណាចក្រកម្ពុជានោះទេ។ បន្ថែមពីលើនេះ ការប្រើប្រាស់នេះ មិនត្រូវបានបង្កើតឡើងសម្រាប់បុគ្គលទាំងឡាយណាដែលមិនបានដឹងអំពីគោលការណ៍នីតិវិធី និងការអនុវត្តរបស់ព្រះរាជាណាចក្រកម្ពុជាឡើយ។

៥.២. ស្តង់ដារ វិសោធនកម្ម និងបំណកស្រាយទៅលើស្តង់ដារដែលមានស្រាប់ ដែលមិនទាន់ចូលជាធរមាន និងមិនទាន់បានអនុវត្តដោយគ្រឹះស្ថាន

ថ្ងៃប្រកាសឲ្យប្រើ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារថ្មីៗ និយ័តកម្ម រួមទាំងការបកស្រាយមួយចំនួនទៅតាមស្តង់ដារដែលមានស្រាប់ដែលបានចេញផ្សាយជាសាធារណ ប៉ុន្តែមិនមានប្រសិទ្ធភាព និងមិនត្រូវបានអនុវត្តដោយគ្រឹះស្ថាននៅឡើយ។

ដោយអនុលោមទៅតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០៦៨ សហវ-ប្រក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ និងយោងតាមសេចក្តីជូនដំណឹងក្រុមប្រឹក្សាជាតិគណនេយ្យនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៩៧/០៩ សហវ-ក.ជ.គ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ស្តីពីការដាក់ឲ្យប្រើប្រាស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាក្រុមប្រឹក្សាជាតិគណនេយ្យនៃព្រះរាជាណាចក្រកម្ពុជា សម្រេចជ្រើសរើសស្តង់ដារគណនេយ្យ ដែលសមមូលទៅនឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិដែលចេញផ្សាយជាធរមានដោយក្រុមប្រឹក្សាគណនេយ្យអន្តរជាតិ សម្រាប់អនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុដែលនឹង

ចាប់ផ្ដើមនៅថ្ងៃបុក្រាយថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ។ ស្តង់ដារថ្មីនេះនឹងត្រូវហៅថា “ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា” ហៅកាត់ថា (“CIFRS”)។

ការអនុវត្តនូវ CIFRS ត្រូវបានពន្យារពេល សម្រាប់អនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ តាមរយៈសេចក្តីប្រកាសលេខ ០៥៨ សហវ-ក.ជ.គ ចុះថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៦ ដោយក្រុមប្រឹក្សាជាតិគណនេយ្យ។

៦. ការប៉ាន់ស្មាននិងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

៦.១ ការផ្លាស់ប្តូរការប៉ាន់ស្មាន

ការប៉ាន់ស្មាន ត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ និងយោងតាមបទពិសោធន៍ព្រមទាំងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលត្រូវបានគេជឿជាក់ថាមានភាពសមស្របក្នុងកាលៈទេសៈមួយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានការផ្លាស់ប្តូរជាសារវន្តនូវការប៉ាន់ស្មាននៅក្នុងអំឡុងពេល និងចុងការិយបរិច្ឆេទនោះទេ។

៦.២ ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យ

មិនមានការវិនិច្ឆ័យសំខាន់ៗត្រូវបានធ្វើឡើងដោយផ្ទុកដឹកនាំក្នុង ដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យរបស់គ្រឹះស្ថាន ដែលមានផលប៉ះពាល់ជាសារវន្តទៅលើចំនួន ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយក្រៅពីចំនួនទាំងឡាយណាដែលទាក់ទងនឹងការប៉ាន់ស្មានដូចមានខាងក្រោម។

៦.៣ ប្រភពសំខាន់ៗនៃភាពមិនពិតប្រាកដនៃការប៉ាន់ស្មាន

ខាងក្រោមនេះគឺជាការសន្និដ្ឋានសំខាន់ៗទាក់ទងទៅនឹងអនាគត និងប្រភពសំខាន់ៗដទៃទៀតនៃភាព មិនពិតប្រាកដនៃការប៉ាន់ស្មានក្នុងរបាយការណ៍តុល្យការ ដែលមានហានិភ័យជាសារវន្តដែលបណ្តាលឲ្យមាន និយ័តកម្មជាសារវន្តទៅលើតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មនិងបំណុលនៅក្នុងការិយបរិច្ឆេទបន្ទាប់។

(ក) រំលស់នៃទ្រព្យសម្បត្តិនិងបរិក្ខារ

តម្លៃដើមនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ចេញតាមអាយុកាលប្រើប្រាស់នៃធាតុនីមួយៗ។ ថ្នាក់ដឹកនាំបានធ្វើការប៉ាន់ស្មាននូវអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មទាំងនេះដោយផ្អែកលើ បទពិសោធន៍នៃការប្រើប្រាស់រំពឹងទុកការខូចខាតនិងភាពហួសសម័យនៃបច្ចេកទេសដែលកើតឡើងពីការផ្លាស់ប្តូរនៅក្នុងតម្រូវការទីផ្សារឬសេវាកម្មដែលផ្តល់ដោយទ្រព្យសកម្មទាំងនោះ។ ការផ្លាស់ប្តូរនូវកត្តាទាំងនេះអាចនឹងមានផលប៉ះពាល់ទៅដល់អាយុកាលប្រើប្រាស់និងតម្លៃកាកសំណល់នៃទ្រព្យសកម្ម។ ដូច្នេះរំលស់នាពេលអនាគតអាចនឹងត្រូវបានកែប្រែ។

(ខ) ការថយចុះនៃឥណទានអតិថិជន

គ្រឹះស្ថានបានអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទាននិងសំវិធានធនតាមតម្រូវការរបស់ ប្រកាសលេខ ៨៧-០២-១៨៦ប្រក.ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២។ ប្រកាសនេះតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយធ្វើចំណាត់ថ្នាក់សំរៀតឥណទានរបស់ខ្លួនជាបួនថ្នាក់ហើយត្រូវប្រាកដថា គ្រឹះស្ថានរបស់ខ្លួន បានបំពេញកាតព្វកិច្ចសំវិធានធនជាក់លាក់អប្បបរមា ដោយផ្អែកលើចំណាត់ថ្នាក់ឥណទាន ដោយមិនគិត ដល់តម្លៃទ្រព្យសម្បត្តិ ដែលបានដាក់បញ្ចាំ (លើកលែងតែជាសាច់ប្រាក់)។ សម្រាប់គោលបំណងក្នុងការធ្វើ ចំណាត់ថ្នាក់ឥណទាននេះតម្រូវឲ្យគ្រឹះស្ថានគិតពិចារណាទៅលើប្រវត្តិនៃការសងប្រាក់ និងលក្ខខណ្ឌ ហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់។

(គ) ចំណាយពន្ធ

ការវិនិច្ឆ័យសំខាន់ៗត្រូវបានរួមបញ្ចូលក្នុងការកំណត់នូវសំវិធានធនពន្ធរបស់គ្រឹះស្ថាន។ គ្រឹះស្ថាននឹងធ្វើការកត់ត្រាចំណូលសម្រាប់រាល់ ចំណាយលើពន្ធដែលរំពឹងទុកផ្អែកទៅលើការប៉ាន់ស្មាន តាមរយៈ ការបកស្រាយបទប្បញ្ញត្តិពន្ធផ្សេងៗដោយថ្នាក់ដឹកនាំ ថា តើពន្ធទាំងនោះត្រូវបង់។ នៅពេលដែលលទ្ធផល ពន្ធខុសគ្នាពីការប៉ាន់ស្មានដែលត្រូវបានធ្វើការកត់ត្រា ពីមុនភាពខុសគ្នាទាំងនោះនឹងមានផលប៉ះពាល់ដល់ សំវិធានធនពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់នោះត្រូវបានធ្វើឡើង។

៧. សាច់ប្រាក់ក្នុងដៃ

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	៤៨.៤១៣	១៩៥.៤៤៣	៥៣.៣៩៩

៨. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់តម្កល់	៥០.០០០	២០១.៨៥០	៥០.០០០
គណនីចរន្ត	៥.១២៦	២០.៦៩៤	៥.០១៣
	៥៥.១២៦	២២២.៥៤៤	៥៥.០១៣

ប្រាក់តម្កល់

អនុលោមតាមប្រកាសលេខ ធ៧-០០-០០៦ប្រ.ក. ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ និងប្រកាសលេខ ធ៧-០៦-២០៩ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពីការផ្តល់អាជ្ញាប័ណ្ណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានត្រូវរក្សានូវប្រាក់តម្កល់លើដើមទុនចំនួន៥%នៃដើមទុកចុះបញ្ជី។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលឲ្យគ្រឹះស្ថានវិញនៅពេលដែលគ្រឹះស្ថានស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន។ ប្រាក់តម្កល់នេះមិនមានគិតការប្រាក់ទេ។

៩. សមតុល្យនៅធនាគារផ្សេងៗ

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ធនាគារអេស៊ីលីដា ភីអិលស៊ី	១០.៦៤២	៤២.៩៦២	១៦.០៦៩
ធនាគារវឌ្ឍនភាពអាស៊ី	៨៦.៤៤០	៣៤៨.៩៥៨	១០.៦១៣
	៩៧.០៨២	៣៩១.៩២០	២៦.៦៨២

គ្រឹះស្ថានមានគណនីជាប្រាក់សន្សំសំចៃនៅធនាគារចំនួនពីរគឺ ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ វឌ្ឍនភាពអាស៊ី ចំកាត់ ។ គណនីបញ្ញើសន្សំសំចៃនេះអាចទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ០.៥% រហូតដល់ ០.៧៥% នៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍នេះ។

១០. ឥណទានអតិថិជន

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានអតិថិជន	១.៨១៥.៩៣៥	៧.៣៣០.៩៣០	៨៩០.៨៨៧
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	(១៩៨.៣៤៥)	(៨០០.៧១៩)	(៥.៣៣៨)
	<u>១.៦១៧.៥៩០</u>	<u>៦.៥៣០.២១១</u>	<u>៨៨៥.៥៤៩</u>

(ក) សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនដើមការិយបរិច្ឆេទ	៥.៣៣៨	២១.៥៥០	-
សំវិធានធនក្នុងការិយបរិច្ឆេទ	១៩៤.៤០៥	៧៨៤.៨១៣	៥.៣៣៨
ឥណទានបាត់បង់	(១.៣៩៨)	(៥.៦៤៤)	-
	<u>១៩៨.៣៤៥</u>	<u>៨០០.៧១៩</u>	<u>៥.៣៣៨</u>

(ខ) វិភាគតាមកាលកំណត់

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាង ១ ឆ្នាំ	៦៤៥.១៨៨	២.៦០៤.៦២៤	១៩៧.២៨៧
ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ	១.១៧០.៧៤៧	៤.៧២៦.៣០៦	៦៩៣.៦០០
	<u>១.៨១៥.៩៣៥</u>	<u>៧.៣៣០.៩៣០</u>	<u>៨៩០.៨៨៧</u>

(គ) វិភាគតាមប្រភេទរូបិយប័ណ្ណ

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	<u>១.៨១៥.៩៣៥</u>	<u>៧.៣៣០.៩៣០</u>	<u>៨៩០.៨៨៧</u>

(ឃ) វិភាគតាមកត្តាសេដ្ឋកិច្ច

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
កសិកម្ម	១១៧.៣៣២	៤៧៣.៦៦៩	៦០.៤៥៧
សំណង់	១២.៩៥០	៥២.២៧៩	១.៣០០
គ្រួសារ	៤៨០.១៣៥	១.៩៣៨.៣០៥	៤០៤.៦៣៤
សេវាកម្ម	៣៨១.៦៥៥	១.៥៤០.៧៤១	៣០.៥០៩
ជំនួញ និងពាណិជ្ជកម្ម	២១៣.៨៩២	៨៦៣.៤៨២	២៥៥.១៦៦
មធ្យោបាយដឹកជញ្ជូន	៣៦.៥៥៧	១៤៧.៥៨២	១១.៩៨៩
កត្តាផ្សេងទៀត	៥៧៣.៤១៤	២.៣១៤.៨៧២	១២៦.៨៣២
	<u>១.៨១៥.៩៣៥</u>	<u>៧.៣៣០.៩៣០</u>	<u>៨៩០.៨៨៧</u>

(ង) វិភាគតាមសម្ព័ន្ធភាគី

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានអតិថិជនខាងក្រៅ	១.៤២៤.៤៤២	៥.៧៥០.៤៧៣	៨៧០.៥៦៧
ឥណទានបុគ្គលិក	៣៩១.៤៩៣	១.៥៨០.៤៥៧	២០.៣២០
	<u>១.៨១៥.៩៣៥</u>	<u>៧.៣៣០.៩៣០</u>	<u>៨៩០.៨៨៧</u>

(ច) វិភាគតាមការធានាលើឥណទានដំណើរការ និងមិនដំណើរការ

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានស្តង់ដារ៖			
មានវត្តមាន	១.៣៣០.៥៩៦	៥.៣៧១.៦១៦	៦៨៩.៥៩៩
គ្មានវត្តមាន	៦៩.៩២៧	២៨២.២៩៥	១៦៥.៦៤៨
ឥណទានក្រោមស្តង់ដារ៖			
មានវត្តមាន	១២១.២២៨	៤៨៩.៣៩៨	២៧.៥១៣
គ្មានវត្តមាន	៤១.៥៩៧	១៦៧.៩២៧	២.៩៦៦
ឥណទានជាប់សង្ស័យ៖			
មានវត្តមាន	៥៦.៧៣៦	២២៩.០៤៤	-
គ្មានវត្តមាន	៤៤.០១៣	១៧៧.៦៨០	៤.១០០
ឥណទានបាត់បង់ ៖			
មានវត្តមាន	៤៤.០៥៥	១៧៧.៨៥០	-
គ្មានវត្តមាន	១០៧.៧៨៣	៤៣៥.១២០	១.០៦១
	<u>១.៨១៥.៩៣៥</u>	<u>៧.៣៣០.៩៣០</u>	<u>៨៩០.៨៨៧</u>

១១. គណនីត្រូវទទួលផ្សេងៗ

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវទទួល	៧០.១៣៨	២៨៣.១៤៧	១៥.៤១២
គណនីទទួលផ្សេងៗ	២៩.៨៩៤	១២០.៦៨២	៦.០១៩
បុរេប្រទាន	១៣.៨០៣	៥៥.៧២៣	៦.៥៥៣
ចំណាយបង់មុន	២.៥៥៩	១០.៣៣១	១៧០
	<u>១១៦.៣៩៤</u>	<u>៤៦៩.៨៨៣</u>	<u>២៨.១៥៤</u>

១២. ប្រសព្វសម្បត្តិ និងបរិក្ខារ

	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់ ដុល្លារអាមេរិក		បរិក្ខារ ការិយាល័យ គ្រឿងយន្ត ដុល្លារអាមេរិក		សរុប ដុល្លារអាមេរិក
	ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃដើម					
សមតុល្យនា ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៥ (ថ្ងៃចុះបញ្ជីពាណិជ្ជកម្ម)	-	-	-	-	-
ការទិញបន្ថែម	៤.១៧៩	៤.៤២៥	៣.៥៥៣	-	១២.១៥៧
សមតុល្យនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៤.១៧៩	៤.៤២៥	៣.៥៥៣	-	១២.១៥៧
ការទិញបន្ថែម	៥.៤០៤	១២.៩៧៥	៤.១៥៧	៨៥០	២៣.៣៨៦
ការខាតបង់	(១.៣២៨)	-	(៥៦៨)	-	(១.៨៩៦)
សមតុល្យនា ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦	៨.២៥៥	១៧.៤០០	៧.១៤២	៨៥០	៣៣.៦៤៧
រំលស់បន្ទុក					
សមតុល្យនា ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៥ (ថ្ងៃចុះបញ្ជីពាណិជ្ជកម្ម)	-	-	-	-	-
រំលស់ក្នុងឆ្នាំ	៥៨៧	១.២៧៦	៥២១	-	២.៣៨៤
សមតុល្យនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៥៨៧	១.២៧៦	៥២១	-	២.៣៨៤
រំលស់ក្នុងឆ្នាំ	១.៥២៣	៥.៥២៨	១.០៧១	១៩៥	៨.៣១៧
ការខាតបង់	(២៣៦)	-	(៥២)	-	(២៨៨)
សមតុល្យនា ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦	១.៨៧៤	៦.៨០៤	១.៥៤០	១៩៥	១០.៤១៣
តម្លៃយោង					
សមតុល្យនាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦	<u>៦.៣៨១</u>	<u>១០.៥៩៦</u>	<u>៥.៦០២</u>	<u>៦៤៥</u>	<u>២៣.២៣៤</u>
(គិតជាពាន់រៀល)	<u>២៥.៧៦០</u>	<u>៤២.៧៧៦</u>	<u>២២.៦១៥</u>	<u>២.៦៤៤</u>	<u>៩៣.៧៩៦</u>
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	<u>៣.៥៩២</u>	<u>៣.១៤៩</u>	<u>៣.០៣២</u>	<u>-</u>	<u>៩.៧៧៣</u>

១៣. បំណុលផ្សេងៗ

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ព្យួរទុក	៤៨.៥៦៣	១៩៦.០៤៩	១.៩៥៩
ការប្រាក់ត្រូវសង	២៣.២៧៥	៩៣.៩៦១	៥៤៤
បំណុលផ្សេងៗ	២១.៨៩១	៨៨.៣៧៥	៤.០១២
ពន្ធកាត់ទុកដែលត្រូវសង	១២.១៤៥	៤៩.០២៩	៧២៨
បំណុលបង្គរ	២.០៦៣	៨.៣២៨	៦.៥៧០
	១០៧.៩៣៧	៤៣៥.៧៤២	១៣.៨១៣

១៤. បំណុលជំពាក់ទៅភាគហ៊ុននិក

	២០១៦		២០១៥
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
លក្ស៊ី ប្រាយមី អ៊ិនវេសមេន	១.០៥០.០០០	៤.២៣៨.៨៥០	៥០.០០០

- នៅក្នុងកំឡុងឆ្នាំ២០១៥ គ្រឹះស្ថានទទួលបានកម្ចីតណាទានពីក្រុមហ៊ុន លក្ស៊ី ប្រាយមី អ៊ិនវេសមេន ខុអិលធីឌី ក្នុងទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិកគត់ដែលត្រូវផុតកំណត់ក្នុងរយៈពេល១៦៨ខែ។ សមតុល្យឥណទានដែលបានដក នឹងត្រូវបង់តែការប្រាក់ជាប្រចាំត្រីមាស នូវអត្រាការប្រាក់ ១៤% ក្នុងមួយឆ្នាំ និងប្រាក់ដើមសងត្រឡប់វិញនៅថ្ងៃផុតកំណត់នៃកិច្ចព្រមព្រៀងនេះ។
- នៅកំឡុងឆ្នាំ២០១៦ ទទួលបានកម្ចីតណាទានពីក្រុមហ៊ុន លក្ស៊ី ប្រាយមី អ៊ិនវេសមេន ខុអិលធីឌី ក្នុងទឹកប្រាក់ចំនួន ១.០០០.០០០ ដុល្លារអាមេរិកគត់ ដែលត្រូវផុតកំណត់ក្នុងរយៈពេល ១៦៨ខែ។ សមតុល្យឥណទានដែល បានដកនឹងត្រូវបង់តែការប្រាក់ជាប្រចាំត្រីមាសនូវអត្រាការប្រាក់ ១៤% ក្នុងមួយឆ្នាំ និងប្រាក់ដើមសងត្រឡប់វិញនៅថ្ងៃផុតកំណត់នៃកិច្ចព្រមព្រៀងនេះ។

១៥. ដើមទុន

	២០១៦			២០១៥		
	ចំនួន	ដុល្លារអាមេរិក	ពាន់រៀល	ចំនួន	ដុល្លារអាមេរិក	
ភាគហ៊ុនធម្មតា (១០០ដុល្លា អាមេរិកក្នុងមួយភាគហ៊ុន)						
បានអនុម័ត	១០.០០០	១.០០០.០០០	៤.០៣៧.០០០	១០.០០០	១.០០០.០០០	
បានបោះផ្សាយ និងបង់រួច នាថ្ងៃទី៣១ ខែ ធ្នូ	១០.០០០	១.០០០.០០០	៤.០៣៧.០០០	១០.០០០	១.០០០.០០០	
ភាគហ៊ុននិកមានដូចមានដូចខាងក្រោម៖						
	ចំនួន	ដុល្លារអាមេរិក	%	ចំនួន	ដុល្លារអាមេរិក	%
ក្រុមហ៊ុន លក្ស៊ី ប្រាយមី អ៊ិនវេសមេន	៥.០០០	៥០០.០០០	៥០	៥.០០០	៥០០.០០០	៥០
ហ៊ុន ផោវី ហុងកុង អិលធីឌី	៥.០០០	៥០០.០០០	៥០	៥.០០០	៥០០.០០០	៥០
នាថ្ងៃទី៣១ ខែ ធ្នូ	១០.០០០	១.០០០.០០០	១០០	១០.០០០	១.០០០.០០០	១០០

១៦. ចំណូលការប្រាក់

	១.១.២០១៦ ដល់ ៣១.១២.២០១៦ ដុល្លារអាមេរិក		២៩.១.២០១៥ ដល់ ៣១.១២.២០១៥ ដុល្លារអាមេរិក
ឥណទានអតិថិជន	៤៤៧.០៩៧	១.៨០៤.៩៣០	១០៨.២៣៤
ប្រាក់បញ្ញើនៅធនាគារ	២៦៦	១.០៧៤	៦៤៨
	៤៤៧.៣៦៣	១.៨០៦.០០៤	១០៨.៨៨២

១៧. ចំណូលប្រតិបត្តិការផ្សេងៗ

	១.១.២០១៦ ដល់ ៣១.១២.២០១៦ ដុល្លារអាមេរិក		២៩.១.២០១៥ ដល់ ៣១.១២.២០១៥ ដុល្លារអាមេរិក
កំរៃជើងសារ	៦.៨០៨	២៧.៤៨៤	២.៨៦៩
ចំណូលផ្សេងៗ	២.៨៨៧	១១.៦៥៥	៨៣
	៩.៦៩៥	៣៩.១៣៩	២.៩៥២

១៨. ចំណាយប្រតិបត្តិការផ្សេងៗ

	១.១.២០១៦ ដល់ ៣១.១២.២០១៦ ដុល្លារអាមេរិក		២៩.១.២០១៥ ដល់ ៣១.១២.២០១៥ ដុល្លារអាមេរិក
ចំណាយលើការចាយវាយផ្ទាល់ខ្លួន	២០១.៧០០	៨១៤.២៦៣	៣៩.៧៩៧
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	១៩៤.៤០៥	៧៨៤.៨១៣	៥.៣៣៨
ចំណាយកំរៃជើងសារ	៤០.៥០៣	១៦៣.៥១១	១៧.៩៤៩
ចំណាយផ្សេងៗ	២៩.១៧៣	១១៧.៧៧១	១៧.៩៣៧
ចំណាយជួលផ្ទះ	២៤.៥៦២	៩៩.១៥៧	៤.៩៧១
ចំណាយលើការកំសាន្តនានា	៩.៩២២	៤០.០៥៥	៣.៩៥៧
ចំណាយក្នុងការធ្វើដំណើរ	៩.៣៤៧	៣៧.៧៣៤	១.៣១២
ចំណាយលើសម្ភារៈការិយាល័យ	៩.៣២៩	៣៧.៦៦១	២.៦៥២
ចំណាយលើសេវាកម្មអ្នកជំនាញ	៨.៦៦៩	៣៤.៩៩៧	១៣.៣២២
រំលស់	៨.៣១៧	៣៣.៥៧៦	២.៣៨៤
ចំណាយផ្នែកទំនាក់ទំនង	៥.៦៧៩	២២.៩២៦	៧១៨
ចំណាយទឹកភ្លើង	៥.៤០៦	២១.៨២៤	៨១៦
ទ្រព្យសម្បត្តិ និងបរិក្ខារដែលជំរះពីបញ្ជី	១.៦០៨	៦.៤៩១	-
ចំណាយលើសមាជិកភាព	៥៦៣	២.២៧៣	៤.៥០០
ចំណាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម	៣៨៨	១.៥៦៦	-
	៥៤៩.៥៧១	២.២១៨.៦១៨	១១៥.៦៥៣

១៩. បន្ទុកហិរញ្ញប្បទាន

	១.១.២០១៦ ដល់ ៣១.១២.២០១៦ ដុល្លារអាមេរិក ពាន់រៀល		២៩.១.២០១៥ ដល់ ៣១.១២.២០១៥ ដុល្លារអាមេរិក
ចំណាយការប្រាក់លើកម្ចីពីភាគហ៊ុនិក	៩៤.០១៣	៣៧៩.៥៣០	៥៤៤

២០. ចំណាយពន្ធ

	១.១.២០១៦ ដល់ ៣១.១២.២០១៦ ដុល្លារអាមេរិក ពាន់រៀល		២៩.១.២០១៥ ដល់ ៣១.១២.២០១៥ ដុល្លារអាមេរិក
ចំណាយពន្ធលើប្រាក់ចំណេញ:			
ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន/កំឡុងពេល	៤.៥៣៣	១៨.៣០០	៣.២២៦
សំវិធានធនខ្វះនៅឆ្នាំមុន	១.៦៩៨	៦.៨៥៥	-
	៦.២៣១	២៥.១៥៥	៣.២២៦

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជាគ្រឹះស្ថានមានកាតព្វកិច្ច ក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០១៥: ២០%) នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% (២០១៥: ១%) នៃប្រាក់ចំណូលសរុបប្រសិនបើមួយណាមានតម្លៃច្រើនជាង។

តួលេខសម្រាប់ផ្ទៃផ្ទាំងរវាងចំណាយពន្ធ និងផលគុណនៃចំណេញគណនេយ្យនិងអត្រាពន្ធដាររបស់គ្រឹះស្ថានមានដូចខាងក្រោម៖

	១.១.២០១៦ ដល់ ៣១.១២.២០១៦ ដុល្លារអាមេរិក ពាន់រៀល		២៩.១.២០១៥ ដល់ ៣១.១២.២០១៥ ដុល្លារអាមេរិក
ការខាតបង់មុនដកចំណាយពន្ធ	(១៨៦.៥២៧)	(៧៥៣.០០៩)	(៤.៣៦៣)
ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់២០% (២០១៥ : ២០%)	(៣៧.៣០៥)	(១៥០.៦០០)	(៨៧៣)
ឥទ្ធិពលពន្ធដារទៅលើ៖			
ចំណាយដែលមិនអាចកាត់កងពន្ធ	៧.០៨៣	២៨.៥៩៤	៤.០៩៩
ចំណាយលើពន្ធ ពន្យាល់ទ្រព្យសកម្មដែលបានទទួលស្គាល់នៅក្នុងឆ្នាំ	៣២.៦៨០	១៣១.៩២៩	-
ពន្ធកាត់កងបាន	(២.៤៥៨)	(៩.៩២៣)	-
ពន្ធអប្បបរមា	៤.៥៣៣	១៨.៣០០	-
	៤.៥៣៣	១៨.៣០០	៣.២២៦
សំវិធានធនខ្វះនៅឆ្នាំមុន	១.៦៩៨	៦.៨៥៥	-
ចំណាយពន្ធសរុប	៦.២៣១	២៥.១៥៥	៣.២២៦

ចំនួននៃការខុសគ្នាជាបណ្តោះអាសន្ន ដែលគ្មានពន្ធពន្យលើទ្រព្យសកម្ម ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

	១.១.២០១៦ ដល់ ៣១.១២.២០១៦ ដុល្លារអាមេរិក	២៩.១.២០១៥ ដល់ ៣១.១២.២០១៥ ដុល្លារអាមេរិក
--	---	--

ការខាតពន្ធដែលមិនបានប្រើ

ផុតកំណត់ត្រឹម ថ្ងៃ ៣១ ធ្នូ ២០២១	១៦៣.៤០០	៦៥៩.៦៤៥	-
---------------------------------	---------	---------	---

បង្កពន្ធលើទ្រព្យ មិនត្រូវបានទទួលស្គាល់ចំពោះវត្ថុណាដែលមិនទំនងថាពន្ធលើប្រាក់ចំណេញនៃក្រុមហ៊ុនដែលមានសម្រាប់កាត់កងទៅនឹងភាពខុសគ្នាបណ្តោះអាសន្នដែលបានប្រើប្រាស់។

២១. ការសន្យាភតិសន្យាប្រតិបត្តិការ

គ្រឹះស្ថានដែលជាភតិកៈ

គ្រឹះស្ថានបានចុះកិច្ចសន្យា ជាភតិសន្យាប្រតិបត្តិការដែលមិនអាចលុបចោលបានសម្រាប់ការជួលការិយាល័យដែលជាលទ្ធផលនៃកិច្ចសន្យាជួលនាពេលអនាគត ដែលនឹងអនុលោមតាមលក្ខខណ្ឌមួយចំនួននៅក្នុងកិច្ចសន្យា ហើយនឹងអាចត្រូវកែតម្រូវតាមអត្រាទីផ្សារប្រចាំឆ្នាំ។ នៅចុងការិយបរិច្ឆេទនេះគ្រឹះស្ថាននៅមាន ការសន្យាយោងតាមភតិសន្យាប្រតិបត្តិការដែលមិនអាចលុបចោលបាន និងត្រូវដល់ពេលបង់នៅកាលបរិច្ឆេទដូច ខាងក្រោម៖

	២០១៦ ដុល្លារអាមេរិក	៣១.១២.២០១៥ ដុល្លារអាមេរិក
មិនលើសពី ១ ឆ្នាំ	១២.៥៤០	៥០.៦២៤
លើស ១ ឆ្នាំ និងមិនលើសពី ៥ ឆ្នាំ	២៥.៦៤០	១០៣.៥០៩
	៣៨.១៨០	១៥៤.១៣៣
		២០.៤២០

២២. ប្រតិបត្តិការភាគីពាក់ព័ន្ធ

គ្រឹះស្ថានមានប្រតិបត្តិការណ៍ជាមួយភាគីពាក់ព័ន្ធក្នុងកំឡុងការិយបរិច្ឆេទដូចខាងក្រោម៖

	២០១៦ ដុល្លារអាមេរិក	២០១៥ ដុល្លារអាមេរិក
ម្ចាស់ភាគហ៊ុន		
លក្សី ប្រាយមី អ៊ិនវេសមេន		
បុរេប្រទានទៅឲ្យគ្រឹះស្ថាន	១.០០០.០០០	៤.០៣៧.០០០
ការសងត្រឡប់កម្ចីដោយគ្រឹះស្ថាន	-	-
		២៣០.០០០

តុល្យការជាមួយភាគីពាក់ព័ន្ធនៅចុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍នេះ ដែលមានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១៤ នៃរបាយការណ៍ហិរញ្ញវត្ថុ។ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដែលបង្ហាញខាងលើត្រូវបានធ្វើឡើងតាមលក្ខណៈពាណិជ្ជកម្មធម្មតា។

២៣. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់គ្រឹះស្ថានគឺដើម្បីធ្វើឲ្យប្រសើរបំផុត នូវការបង្កើនតម្លៃ ដល់ម្ចាស់ភាគហ៊ុនខណៈកាត់បន្ថយជាអប្បបរមានូវផលប៉ះពាល់ជាអវិជ្ជមាន ដែលកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានតួនាទីកំណត់គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថាន។ បន្ទាប់មកក្រុមប្រឹក្សាភិបាលបង្កើតនូវគោលការណ៍លំអិតដូចជាគោលការណ៍ទាក់ទង នឹងកម្រិតសិទ្ធិអំណាចតួនាទីក្នុងការត្រួតពិនិត្យ ការកំណត់អត្តសញ្ញាណ និងការវាស់វែងហានិភ័យ និងកម្រិតហានិភ័យដែលអនុលោមតាមគោលដៅ និងគោលការណ៍ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(១) ហានិភ័យឥណទាន

ក្រុមហ៊ុនសន្មតហានិភ័យលើឥណទានដែលត្រូវបានកំណត់ថាជាហានិភ័យ ក្នុងករណីដែលអ្នកសុំខ្ចីមិនអាចសងបំណុលទាំងស្រុងនៅថ្ងៃដល់កាលកំណត់។ ក្រុមហ៊ុនធ្វើការចាត់ថ្នាក់កម្រិតហានិភ័យលើឥណទានដែលខ្លួនអាចរ៉ាប់រងដោយដាក់កម្រិតហានិភ័យជាទឹកប្រាក់ដែលអាចផ្តល់ទៅអ្នកសុំខ្ចីណាមួយ ក្រុមអ្នកសុំខ្ចីណាមួយ និងលើតំបន់ភូមិសាស្ត្រ និងលើផ្នែកសេដ្ឋកិច្ច។ នីតិវិធីដើម្បីដាក់កម្រិតលើហានិភ័យ ការត្រួតពិនិត្យ ការប្រើប្រាស់ និងការគ្រប់គ្រងត្រូវបានធ្វើឡើងដោយផ្អែកទៅលើបទបញ្ជាផ្ទៃក្នុង។ ហានិភ័យទាំងនេះត្រូវបានតាមដាន ត្រួតពិនិត្យជាទៀងទាត់។

ហានិភ័យលើឥណទាន ត្រូវបានចាត់ចែងតាមរយៈការវិភាគទៀងទាត់លើសមត្ថភាពសងរបស់អ្នកសុំខ្ចី និងអ្នកដែលរំពឹងថាជាអ្នកសុំខ្ចី ដើម្បីសងការប្រាក់ និងប្រាក់ដើម និងតាមរយៈការពិនិត្យឡើងវិញនូវកម្រិតនៃប្រាក់ឲ្យខ្ចីក្នុងករណីសមស្រប។ ហានិភ័យលើឥណទានក៏ត្រូវបានចាត់ចែងជាផ្នែកដោយទទួលនូវវត្ថុបញ្ចាំ និងការធានាជាលក្ខណៈក្រុមហ៊ុន ឬបុគ្គល ព្រមទាំងផ្តល់នូវឥណទានបាត់បង់។

ក. ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍កាត់បន្ថយហានិភ័យ

គ្រឹះស្ថានធ្វើប្រតិបត្តិការនិងផ្តល់ឥណទានទៅឲ្យឯកត្តជន ឬសហគ្រាសធុនតូចនិងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានគ្រប់គ្រងកម្រិតនិងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលវាត្រូវបានរកឃើញ។

គ្រឹះស្ថានប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំចំពោះឥណទានផ្តល់ជូនអតិថិជនដែលជាការអនុវត្តទូទៅ។ គ្រឹះស្ថានអនុវត្ត គោលការណ៍ស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់ នៃវត្ថុបញ្ចាំឬការបន្ថយហានិភ័យ ឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដែលបានធានាលើឥណទានផ្តល់ជូនអតិថិជន មានដូចជា វត្ថុបញ្ចាំជាទ្រព្យសម្បត្តិ (យានយន្តនិងទ្រព្យសម្បត្តិផ្សេងៗ)។

ខ. ហានិភ័យឥណទានអតិបរមាដោយមិនគិតវត្ថុបញ្ចាំឬការពង្រីកឥណទានផ្សេងៗ

	កំណត់ សម្គាល់	២០១៦		២០១៥
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ហានិភ័យឥណទានទាក់ទងនឹង				
ទ្រព្យសកម្មក្នុងតារាងតុល្យការ				
សមតុល្យនៅធនាគារផ្សេងៗ	៩	៩៧.០៨២	៣៩១.៩២០	២៦.៦៨២
ឥណទានអតិថិជន	១០	១.៨១៥.៩៣៥	៧.៣៣០.៩៣០	៨៩០.៨៨៧
គណនីត្រូវទទួលផ្សេងៗ	១១	១១៦.៣៩៤	៤៦៩.៨៨៣	២៨.១៥៤
		<u>២.០២៩.៤១១</u>	<u>៨.១៩២.៧៣៣</u>	<u>៩៤៥.៧២៣</u>

តារាងខាងលើនេះបង្ហាញពីស្ថានភាពអាក្រក់បំផុតនៃហានិភ័យឥណទានរបស់គ្រឹះស្ថាន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដោយមិនគិតលើវត្ថុបញ្ចាំឬការពង្រីកឥណទានផ្សេងៗ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃពិតគណនេយ្យសុទ្ធ។

គ. ឥណទានអតិថិជន

ឥណទានអតិថិជនត្រូវបានសង្ខេបដូចខាងក្រោម៖

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានអតិថិជនដែលមិនហួសកំណត់ និង			
មិនថយចុះតម្លៃ	១.៤០០.៥២៣	៥.៦៥៣.៩១១	៨៥៥.២៤៧
ឥណទានអតិថិជនដែលហួសកំណត់ តែមិន			
ថយចុះតម្លៃ	២១៧.០៦៧	៨៧៦.៣០០	៣០.៣០២
ឥណទានអតិថិជនដែលថយចុះតម្លៃ	<u>១៩៨.៣៥៥</u>	<u>៨០០.៧១៩</u>	<u>៥.៣៣៨</u>
ឥណទានដុល	១.៨១៥.៩៣៥	៧.៣៣០.៩៣០	៨៩០.៨៨៧
សំវិធានធនលើឥណទានសង្ស័យ	<u>(១៩៨.៣៥៥)</u>	<u>(៨០០.៧១៩)</u>	<u>(៥.៣៣៨)</u>
ឥណទានអតិថិជនសុទ្ធ	<u>១.៦១៧.៥៨០</u>	<u>៦.៥៣០.២១១</u>	<u>៨៨៥.៥៤៩</u>

សម្រាប់គោលបំណងដើម្បីធ្វើសំវិធានធនការរំពឹងទុកតម្លៃ ដែលអាចស្តារបានពីទ្រព្យបញ្ចាំ (លើកលែងតែជាសាច់ប្រាក់) មិនត្រូវបានយកមកធ្វើការពិចារណាដោយផ្អែកលើលក្ខខណ្ឌរបស់ ធនាគារជាតិនៃកម្ពុជា។ សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យសរុប គឺមានចំនួន ១៩៨.៣៥៥ ដុល្លារអាមេរិក(២០១៥:៥.៣៣៨ដុល្លារអាមេរិក) ដែលតំណាងឲ្យសំវិធានធនចាំបាច់ តម្រូវដោយ ធនាគារជាតិនៃកម្ពុជាព្រមទាំងសំវិធានធនបន្ថែមលើឥណទានបាត់បង់។

(១) ឥណទានអតិថិជនដែលមិនហួសកំណត់និងមិនថយចុះតម្លៃ

ឥណទានអតិថិជនដែលមិនហួសកាលកំណត់សង និងមិនត្រូវបានចាត់ទុកថាថយចុះ តម្លៃទេលុះត្រាតែមានព័ត៌មានផ្សេងៗទៀតដែលចង្អុលបង្ហាញផ្ទុយពីនេះ។

(២) ឥណទានអតិថិជនដែលហួសកំណត់ប៉ុន្តែមិនថយចុះតម្លៃ

ឥណទានអតិថិជនដែលហួសកាលកំណត់សង តែមិនត្រូវបានចាត់ទុកថាថយចុះ តម្លៃ ទេលុះត្រាតែមានព័ត៌មានផ្សេងៗទៀតដែលចង្អុលបង្ហាញផ្ទុយពីនេះ។

(៣) ឥណទានអតិថិជនដែលថយចុះតម្លៃ

អនុលោមទៅតាមប្រកាសលេខ១៧-០២-១៨៦ប្រក. ចុះថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០០២ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាននិងសំវិធានធនឥណទាន ដែលហួសកាលកំណត់ច្រើន ជាង២៩ថ្ងៃ គឺត្រូវបានចាត់ទុកថាថយចុះតម្លៃ និងកំរិតអប្បបរមានៃសំវិធានធនជាក់លាក់។ សម្រាប់ការថយចុះត្រូវបានធ្វើឡើង ដោយពឹងផ្អែកទៅលើក្រុមដែលពាក់ព័ន្ធ លុះត្រាតែមាន ព័ត៌មានដទៃទៀតបញ្ជាក់ថាផ្ទុយពីនេះ។

(៤) ឥណទានអតិថិជនដែលបានចរចាឡើងវិញ

ពុំមានឥណទានអតិថិជនដែលបាន ចរចាឡើងវិញណាមួយកើតមាននៅក្នុងនា ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦។

ឃ. ការរឹបអូសវត្ថុបញ្ចាំ

ក្នុងអំឡុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦ នេះគ្រឹះស្ថានមិនបានរឹបអូស ទ្រព្យសកម្មផ្សេងៗដែលបានដាក់បញ្ចាំនោះទេ។

(២) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់សំដៅលើការផ្លាស់ប្តូរទៅលើចំណូលអត្រាការប្រាក់សុទ្ធ ដែលជាលទ្ធផល នៃការផ្លាស់ប្តូរកំរិតអត្រាការប្រាក់ ហើយនិងការឡើងចុះនៃសមាសភាគរបស់ទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ គឺត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើផលនៃការវិនិយោគ ការកំណត់ថ្លៃទីផ្សារថ្លៃដើមនៃមូលនិធិនិងតាមរយៈ ការវិភាគចន្លោះភាពងាយប៉ះពាល់របស់អត្រាការប្រាក់។ ការកាត់បន្ថយជាសក្តានុពលនៅក្នុងចំណូលអត្រាការប្រាក់សុទ្ធកើតពីចលនាអវិជ្ជមាន របស់អត្រាការប្រាក់ គឺត្រូវបានត្រួតពិនិត្យផ្ទុយនឹងព្រំដែននៃការអត់អោនហានិភ័យដែលបានកំណត់។ ការវិភាគនៃហានិភ័យ អត្រាការប្រាក់ដែលជាប់ទាក់ទងទៅនឹងទ្រព្យសកម្មនិងបំណុលរបស់គ្រឹះស្ថានត្រូវបានបង្ហាញខាងក្រោម។

តារាងខាងក្រោមនេះសង្ខេបអំពីរបាយការណ៍របស់ គ្រឹះស្ថានចំពោះហានិភ័យអត្រាការប្រាក់។ តារាងនេះមានរាប់បញ្ចូលទ្រព្យសកម្ម និងបំណុលរបស់គ្រឹះស្ថានក្នុងតម្លៃពិតដោយចំណាត់ថ្នាក់តាមថ្លៃផ្តើម ការចរចាលើអត្រាការប្រាក់ឬថ្លៃដល់កាលកំណត់។

	អត្រាការប្រាក់ ប្រសិទ្ធផលជាមធ្យម %	កំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	១ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦						
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	៤៨.៤១៣	៤៨.៤១៣
គណនីចរន្ត	-	-	-	-	៥.១២៦	៥.១២៦
ប្រាក់តម្កល់នៅធនាគារជាតិ	០.២	-	៥០.០០០	-	-	៥០.០០០
សមតុល្យនៅធនាគារផ្សេងៗ	០.៣	៩៧.០៨២	-	-	-	៩៧.០៨២
ឥណទានអតិថិជន	៣៨.៦	៦៤៥.១៨៨	-	-	-	១.៨១៥.៩៣៥
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	១១៦.៣៩៤	១១៦.៣៩៤
		៧៤២.២៧០	១.២២០.៧៤៧	-	១៦៩.៩៣៣	២.១៣២.៩៥០
<i>(គិតជាពាន់រៀល)</i>		<i>២.៩៩៦.៥៤៤</i>	<i>៤.៩២៨.១៥៦</i>	<i>-</i>	<i>៦៨៦.០២០</i>	<i>៨.៦១០.៧១៩</i>
បំណុល						
បំណុលផ្សេងៗ		-	-	-	១០៧.៩៣៧	១០៧.៩៣៧
បំណុលជំពាក់ទៅភាគហ៊ុនិក	១៤.០	-	-	១.០៥០.០០០	-	១.០៥០.០០០
		-	-	១.០៥០.០០០	១០៧.៩៣៧	១.១៥៧.៩៣៧
<i>(គិតជាពាន់រៀល)</i>		<i>-</i>	<i>-</i>	<i>៤.២៣៨.៨៥០</i>	<i>៤៣៥.៧៤២</i>	<i>២៥៨.៤៤៣</i>

	អត្រាការប្រាក់						
	ប្រសិទ្ធផលជាមធ្យម	កំឡុងពេល ១ឆ្នាំ	១ ដល់ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	គ្មានការប្រាក់	សរុប	
	%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	៥៣.៣៩៩	៥៣.៣៩៩	
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	៥.០១៣	៥.០១៣	
សមតុល្យនៅធនាគារផ្សេងៗ	០.២	-	៥០.០០០	-	-	៥០.០០០	
ឥណទានអតិថិជន	០.៣	២៦.៦៨២	-	-	-	២៦.៦៨២	
គណនីត្រូវទទួលផ្សេងៗ	៣០.៦	១៩៧.២៨៧	៦៩៣.៦០០	-	-	៨៩០.៨៨៧	
		២២៣.៩៦៩	៧៤៣.៦០០	-	៨៦.៥៦៦	១.០៥៤.១៣៥	
បំណុល							
បំណុលផ្សេងៗ	-	-	-	-	១៣.៨១៣	១៣.៨១៣	
បំណុលជំពាក់ទៅភាគហ៊ុនិក	១៤.០	-	-	៥០.០០០	-	៥០.០០០	
		-	-	៥០.០០០	១៣.៨១៣	៦៣.៨១៣	

(៣) ហានិភ័យលើសាច់ប្រាក់ងាយស្រួល

ហានិភ័យលំហូរសាច់ប្រាក់ គឺពាក់ព័ន្ធនឹងសមត្ថភាពក្នុងការរក្សាទ្រព្យសម្បត្តិបង្វិល ដើម្បីបំពេញ នូវ កិច្ចសន្យានិងកាតព្វកិច្ចហិរញ្ញវត្ថុពេលវេលាដល់កាលកំណត់សងក្នុងតម្លៃសមហេតុផលមួយ។ បន្ថែមទៅ តាម រាល់តម្រូវការលំហូរសាច់ប្រាក់ក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានត្រួតពិនិត្យយ៉ាងល្អិតល្អន់នូវរាល់លំហូរចូល និងលំហូរចេញ និងគម្លាតថ្ងៃកំណត់សងអំឡុងការិយបរិច្ឆេទ។ បម្រែបម្រួលឥណទាននិងប្រាក់តម្កល់ អតិថិជនគឺត្រូវបានពិនិត្យហើយតម្រូវការនៃសាច់ប្រាក់ងាយស្រួល ត្រូវបានកែសម្រួលដើម្បីធានាថា ទ្រព្យ បង្វិលជាសាច់ប្រាក់មានគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចសន្យានិងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់ថ្ងៃ កំណត់ សង ។

តារាងខាងក្រោមនេះបង្ហាញអំពីការវិភាគបំណុលរបស់គ្រឹះស្ថាន ដោយមានការបែងចែកជាក្រុមទៅ តាមកាលកំណត់ដោយផ្អែកទៅលើកាលបរិច្ឆេទនៅសល់រហូតដល់ថ្ងៃសង៖

	កំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៦				
បំណុលជំពាក់ទៅភាគហ៊ុនិក	-	-	១.០៥០.០០០	១.០៥០.០០០
បំណុលផ្សេងៗ	១០៧.៩៣៧	-	-	១០៧.៩៣៧
	១០៧.៩៣៧	-	១.០៥០.០០០	១.១៥៧.៩៣៧
<i>(គិតជាពាន់រៀល)</i>	៤៣៥.៧៤២		៤.២៣៨.៨៥០	៤.៦៧៤.៥៩២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥				
បំណុលជំពាក់ទៅភាគហ៊ុនិក	-	-	៥០.០០០	៥០.០០០
បំណុលផ្សេងៗ	១៣.៨១៣	-	-	១៣.៨១៣
	១៣.៨១៣	-	៥០.០០០	៦៣.៨១៣

(៤) ហានិភ័យលើរូបិយប័ណ្ណ

ហានិភ័យលើរូបិយប័ណ្ណសំដៅទៅលើហានិភ័យ នៃការប្រែប្រួលចុះឡើងនៃឧបករណ៍ហិរញ្ញវត្ថុ ដែល កើតឡើងពីការផ្លាស់ប្តូរក្នុងអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស។

គ្រឹះស្ថានពុំមានហានិភ័យជាសារវន្តលើរូបិយប័ណ្ណទេ ពីព្រោះគ្រឹះស្ថានមានប្រតិបត្តិការភាគច្រើនជា ប្រាក់ដុល្លារអាមេរិក។ វត្តមានសំខាន់នៃប្រាក់ដុល្លារអាមេរិកគឺជាទម្លាប់ធម្មតានៅប្រទេសកម្ពុជា ដោយសារ ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណទូទាត់ដែលគេនិយមប្រើប្រាស់។

(៥) ការគ្រប់គ្រងមូលធន

កម្មវត្ថុចម្រើនរបស់គ្រឹះស្ថានក្នុងការគ្រប់គ្រងមូលធន គឺដើម្បីអនុលោមតាមតម្រូវការរបស់ធនាគារជាតិ និងបន្តនិរន្តរភាពអាជីវកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មតាមរយៈការរក្សាមូលដ្ឋានដើមទុនរឹងមាំ។ តារាងខាងក្រោមនេះ សង្ខេបពីសមាសភាពដើមទុនតាមច្បាប់៖

	២០១៦		២០១៥
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុន	១.០០០.០០០	៤.០៣៧.០០០	១.០០០.០០០
ចំណេញរក្សាទុក	(២០០.៣៤៦)	(៨០៨.៧៩៧)	(៧.៥៨៩)
	៧៩៩.៦៥៤	៣.២២៨.២០៣	៩៩២.៤១១

២៤. ពន្ធដារសាធារណៈ

ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជាមានសភាពថ្មី ហើយពន្ធត្រូវបានបែងចែកជាច្រើនប្រភេទនិងបទបញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ដែលជាធម្មតាពុំមានភាពច្បាស់លាស់មានភាពផ្ទុយគ្នា និងពឹងផ្អែកលើការបកស្រាយ។ ជាធម្មតាការបកស្រាយខុសគ្នាច្រើនកើតមានឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធដារគឺជាកម្មវត្ថុនៃការពិនិត្យឡើងវិញ និងការសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗជាច្រើនដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរនិងពិន័យលើការប្រាក់។ កត្តាទាំងនេះហើយដែលអាចធ្វើឲ្យមានហានិភ័យសារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។ ថ្នាក់ដឹកនាំមានការជឿជាក់ថា ខ្លួនបានធ្វើសំវិធានធនបំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តីសមត្ថកិច្ចពន្ធពាក់ព័ន្ធអាចមានការបកស្រាយខុសៗគ្នាហើយអាចធ្វើឲ្យមានផលប៉ះពាល់ជាសារវន្ត។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ប៉េមប៊ូ ហ្វាយនែន ភីអិលស៊ី
BAMBOO Finance Plc.

អគារលេខ ៧១-៧៣

Office # 71-73

ផ្លូវលេខ២ មុំពិតពង្រីកវង់ស្រង

St. 02 (Borey Piphup Thmey Veng Sreng)

សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

Sangkat Chom Chao Khan Porsenchey

រាជធានីភ្នំពេញ

Phnom Penh

ទូរស័ព្ទ (Telephone) : 023 231 779

www.bamboofi.com